

ເລັງຍ [lu'əm] (t. ເລັອມ : lûam) (名)  
 (布などに縫い付ける飾りの丸い金属片)。ス  
バンコール。飾りボタン。

ເລັງຍ [lu'oi] (t. ເລັອຍ : lûai) (動) (魚  
の皮を) 削ぐ。剥く。 ເລັງຍ. ໄສຽກ. ໄສຽກ  
魚の皮を削ぐ/剥く。

ເລັງຍ [li'əŋ] (t. ເລັຍງ : liəŋ) (動) ① (家  
族/生命を) 養う。② (動物を) 飼う。③ (客  
に) ごちそうする。④ (比) 贈賄する。 (エ)  
→ເລັງຍ. ອາ. ເລັງຍ. ເລັງຍ ກິ ກິ ກິ ກິ ກິ  
うする。

※ເລັງຍ. ຜີວິກ ສິວິກ ສິວິກ ສິວິກ ສິວິກ  
※ເລັງຍ. ເລາຍ ສິວິກ ສິວິກ ສິວິກ ສິວິກ  
鎮める。

※ເລັງຍ. ສາຍ ສິວິກ ສິວິກ ສິວິກ ສິວິກ  
※ເລັງຍ. ສາຍເລາຍ ສິວິກ ສິວິກ ສິວິກ ສິວິກ  
※ເລັງຍ. ສາຍ ສິວິກ ສິວິກ ສິວິກ ສິວິກ  
て怒りを鎮める。

※ຜັບ. ເລັງຍ ①=ຕີ. ຜັບ. ເລັງຍ. ສິວິກ ສິວິກ ສິວິກ ສິວິກ  
パーティー。②ごちそうする (←客に)。  
※ຜັບ. ເລັງຍ. ສິວິກ ສິວິກ ສິວິກ ສິວິກ  
てのパーティー)。

※ເປັ. ເລັງຍ ສິວິກ ສິວິກ ສິວິກ ສິວິກ  
※ຕີ. ເລັງຍ = ສິ. ເລັງຍ.  
※ສິ. ເລັງຍ (t. ພິເລັຍງ : pi: liəŋ). =ຕີ.  
ເລັງຍ. ສິວິກ ສິວິກ ສິວິກ ສິວິກ  
王子/王女の守役。

※ສິ. ເລັງຍ ①ごちそうになる。②パーティー  
に出る。  
※ສາຍ. ເລັງຍ (車を引いている2頭の牛又  
は水牛の片方が他よりも速く歩く)。

ເລັງຍ. ອາ [li'əŋ pi'ə] (t. ເລັຍງຜາ : liəŋ

pi'ə) (名) (動物) ウシ科タテガミカモシカ,  
Capricornis sumatrensis, ເລັຍງຜາ.

ເລັງຍ [li'ət] (動) 隙間/間隙をつめる。

ເລັງຍ [li'ən] (動) 突出する。(内部の物が外  
部に) 出る。(舌を) 出す (←無意志)。(鼻  
水を) 垂らす。出(べそ。歯)。

※ເລັງຍ. ໄສຽກ ສິວິກ ສິວິກ ສິວິກ ສິວິກ  
出目。

※ເລັງຍ. ໄສຽກ ສິວິກ ສິວິກ ສິວິກ ສິວິກ  
※ເລັງຍ. ສາຍ ສິວິກ ສິວິກ ສິວິກ ສິວິກ  
※ເລັງຍ. ສາຍ ສິວິກ ສິວິກ ສິວິກ ສິວິກ  
全部丸見えになっている出っ  
歯。

※ເລັງຍ. ສິວິກ ສິວິກ ສິວິກ ສິວິກ ສິວິກ  
る/とび出している (←そしてひっこまない)。

※ຂິ. ຜາ. ເລັງຍ ສິວິກ ສິວິກ ສິວິກ ສິວິກ  
※ຜິ. ເລັງຍ (膿が表面に出ているできも  
の) (←ຜິ. ເລັງຍ. ສິວິກ ສິວິກ ສິວິກ ສິວິກ  
の反対)。

※ເລັງຍ. ໄສຽກ ສິວິກ ສິວິກ ສິວິກ ສິວິກ  
※ຍ. ເລັງຍ ສິວິກ ສິວິກ ສິວິກ ສິວິກ ສິວິກ  
角) (= 180° より小さい  
角)。

※ເລັງຍ. ໄສຽກ ສິວິກ ສິວິກ ສິວິກ ສິວິກ  
※ເລັງຍ. ໄສຽກ ສິວິກ ສິວິກ ສິວິກ ສິວິກ  
伸ばしたり引っ込めたりする。

ເລັງຍ [li'əp] (名) ① (木) アカネ科タニワタ  
リノキ属クビナガタマバノキ, Nauclea  
cadumba (H)。②アンペラ。 (エ) → ຜາ. ສິວິກ ສິວິກ ສິວິກ ສິວິກ  
ເລັງຍ=ຜາ. ສິວິກ ສິວິກ ສິວິກ ສິວິກ ສິວິກ ສິວິກ

※ເລັງຍ. ສິວິກ ສິວິກ ສິວິກ ສິວິກ ສິວິກ ສິວິກ  
※ເລັງຍ. ສິວິກ ສິວິກ ສິວິກ ສິວິກ ສິວິກ ສິວິກ

※ເລັງຍ. ສິວິກ ສິວິກ ສິວິກ ສິວິກ ສິວິກ ສິວິກ  
thorelii (S)。アカネ科タニワタリノキ属クビ  
ナガタマバノキ, Nauclea cadamba (H)。

※ສິ. ເລັງຍ ສິວິກ ສິວິກ ສິວິກ ສິວິກ ສິວິກ ສິວິກ  
オリーブ色。

ល្បឿម [li'am] (動) (t. លឿម: liam). (カッ  
ブなどに) 金縁をつける. (名) ① (鉞). ②  
(踊りの型). (エ) → លាក់・ល្បឿម.  
※ ល្បឿម・ប្រាក់ → វិញ្ញាណ・ល្បឿម・ប្រាក់ 銀で  
縁取りした碗.

ល្បឿវ [li'əw] (cf. t. លើវ: liaw) (名) 索  
具装置.

※ ខ្សែ・ល្បឿវ 帆綱.

ល្បឿស [li'əh] (名) シジミ. アサリ.

※ កំពោរ・ល្បឿស (貝殻を焼いて作った石  
灰).

※ ស៊ី・ល្បឿស・រអៀស・ខ្លួន 隠していた悪事に  
他人がふれたのでそわそわ落ち着かない (=食  
べてしまった貝の毒に当たるのを心配する).  
すねに傷を持つ身なので自分に言われたことで  
なくてもその言葉を聞いて恥じ入る/反省する.

※ សំបក・ល្បឿស アサリ/シジミの貝殻.

លេ・លាប់ [lè: ləp] (形) ①ふざける. ②不  
注意な.

លេខ [le:k] ([lè:k] ではない) (ps. lekha)  
(名) ①数. 数字. ②番号 (←電話も). ③計  
算. ④ (自動車の低速, 高速などの) ギア. ⑤  
等級. 順位. ⑥ = លេខ・សម្ងាត់. (モ) 書く  
こと. ព្រះរាជក្រមលេខ១២៣ 勅令第  
123号. លេខបួនខ្ទង់ 4桁の数.  
បន្ទប់លេខ១០ 10号室. បានលេខ  
៥ 5位に入賞する.

※ លេខ១១ស្ទីប្រាំមួយ ( = 11 ).

※ លេខ១១ស្ទីប្រាំមួយ ( = 111 ).

※ លេខខ្មែរ ①カンボジアの数字. ②カンボジ  
アの数詞. រាប់លេខខ្មែរដល់លេខ

ប៉ុន្មាន クメール語でいくつまで数えられるか.

※ លេខគណិត 算数.

※ លេខគតិ 整数.

※ លេខគតិគូ = ចំនួនគតិគូ. 偶数.

※ លេខគុណ 乗算 (→ លេខចតុត្វិធ).

△ ចំនួនលេខគុណ 係数.

△ រមលេខគុណ ①乗算式. ②九九の表.

△ សញ្ញាលេខគុណ 乗算記号.

※ លេខគូ 偶数.

※ លេខចតុត្វិធ 四則演算 (cf. លេខបូក

「加算」, លេខសន្លឹក「減算」, លេខគុណ

「乗算」, លេខចែក「除算」).

※ លេខចាត់ថ្នាក់ 席次.

※ លេខចែក = លេខហោរ. 除算 (→ លេខ  
ចតុត្វិធ).

△ រមលេខចែក 除算式.

△ លទ្ធផលលេខចែក 除算の結果. 商.

△ សញ្ញាលេខចែក 除算記号.

※ លេខជាទោ → សំដីជាឯកលេខជា

ទោអក្សរជាត្រី 弁舌が1番, 計算がで

きるのが2番, 文字を知っているのは3番目に  
良い.

※ លេខជំរឿន → រមលេខជំរឿន = រម  
ជំរឿន. 対数.

※ លេខជក = លេខសន្លឹក.

※ លេខជាក់ = រាសីជាក់. 運勢が落ち目に  
なる.

※ លេខត្រាទឹក 次の桁へ送る数. 繰り上げ  
の数.

※ លេខទសភាគ = ចំនួនទសភាគ. ① 10  
進数. ② 小数.

※*လေ့*·*စု*·*လေ့* 電話番号. *ဖြေ့*·*လေ့*·

*စု*·*လေ့* 電話番号を間違える.

△*လေ့*·*လေ့*·*စု*·*လေ့* 電話帳.

※*လေ့*·*ဂေ* = *မာ*·*မေ့*·*ဂေ*·*လေ့* =

*မာ*·*မေ့*·*ဂေ*·*လေ့*. 反復記号 (=「ㄩ」).

※*လေ့*·*ခံ*·*ဂေ* ပေ့じ番号.

△*ပေ့*·*လေ့*·*ခံ*·*ဂေ* ပေ့じ番号をつける.

※*လေ့*·*ဂေ* ①数字. ②計算(式).

※*လေ့*·*ဂေ*·*မေ့* → *မေ့*·*လေ့*·*ဂေ*·*မေ့*·*မေ့*

最低の (= 付ける番号が無い). *မေ့*·

*လေ့*·*ဂေ*·*မေ့*·*ဂေ*·*မေ့*·*ဂေ* どうしようもない奴

だ (= 付ける番号が無い).

※*လေ့*·*ဂေ*·*မေ့* アラビア数字.

※*လေ့*·*မေ့* 第3位.

△*မေ့*·*လေ့*·*မေ့* = *မေ့*·*လေ့*·*မေ့*. (3人いる

*မေ့*の中のもの). 第3助役.

※*လေ့*·*မေ့* 加算 (→ *လေ့*·*မေ့*·*မေ့*).

△*မေ့*·*လေ့*·*မေ့* 加算式.

△*မေ့*·*လေ့*·*မေ့* 加算記号.

※*လေ့*·*ဖြေ့*·*မေ့* 個人の番号 (= 軍人の認識  
番号, 学生証番号, 職員番号, など).

※*လေ့*·*ဖြေ့*·*မေ့*·*ဂေ* ①アラビア数字の8.

②(俗)手錠.

※*လေ့*·*မေ့* 数字.

※*လေ့*·*မေ့*·*မေ့* 番地.

△*မေ့*·*လေ့*·*မေ့*·*မေ့* 所番地.

※*လေ့*·*မေ့* → *မေ့*·*လေ့*·*မေ့* = *မေ့*·

*လေ့*. (3人いる*မေ့*の中のもの). 第

2助役.

※*လေ့*·*မေ့* ①音譜数字. ②音譜記号.

△*မေ့*·*လေ့*·*မေ့* (音符数字で書いた楽

譜).

※*လေ့*·*မေ့*·*မေ့* クラッチの数字/番号.

△*ဖြေ့*·*မေ့*·*လေ့*·*မေ့*·*မေ့* = *ဖြေ့*·

*မေ့*·*လေ့*·*မေ့*·*မေ့*.

△*ဖြေ့*·*မေ့*·*လေ့*·*မေ့*·*မေ့* = *ဖြေ့*·

*မေ့*·*လေ့*·*မေ့*·*မေ့*. 変速機 (← 自動車の).

△*ဖြေ့*·*မေ့*·*လေ့*·*မေ့*·*မေ့* クラッチ.

△*ဖြေ့*·*မေ့*·*လေ့*·*မေ့*·*မေ့* クラッチをつなぐ/入

れる.

△*ဖြေ့*·*မေ့*·*လေ့*·*မေ့*·*မေ့* クラッチを切る.

※*လေ့*·*မေ့*·*မေ့*·*မေ့* 奇数.

※*လေ့*·*မေ့* ①1番. ②素晴らしい. 一番良い.

最上/最高/第一/第一級の. 最も. *ဖြေ့*·

*မေ့*·*လေ့*·*မေ့*·*မေ့* 国道1号線.

△*မေ့*·*လေ့*·*မေ့*·*မေ့* = *မေ့*·*လေ့*·*မေ့*. (3人い

る*မေ့*の中のもの). 第1助役.

△*ဖြေ့*·*လေ့*·*မေ့*·*မေ့* 一等(席. 車). 一流の.

△*ဖြေ့*·*လေ့*·*မေ့*·*မေ့* 一等賞.

△*ဖြေ့*·*လေ့*·*မေ့*·*မေ့* 一流の.

△*ဖြေ့*·*လေ့*·*မေ့*·*မေ့* 最大の敵.

※*လေ့*·*ဖြေ့*·*မေ့*·*မေ့* 「魔除けの凶」の数字.

※*လေ့*·*ဖြေ့*·*မေ့* 低速 (← 自動車のギアの).

※*လေ့*·*ဖြေ့*·*မေ့* 参照番号. 脚注の番号.

※*လေ့*·*ဖြေ့*·*မေ့*·*မေ့* 自動車の変速器.

※*လေ့*·*ဖြေ့*·*မေ့* 一の位の数字.

※*လေ့*·*ဖြေ့*·*မေ့* ①連続数. ②通し/続き番号.

※*လေ့*·*ဖြေ့*·*မေ့* 計算の結果. 問題を解いて得ら  
れた数値.

※*လေ့*·*ဖြေ့*·*မေ့* 高速. トップ. (自動車のギ  
アの).

※*လေ့*·*ဖြေ့*·*မေ့* = *လေ့*·*ဖြေ့*·*မေ့*. 減算 (→ *လေ့*·



gaṇita) (名) 算数。  
 ※ដំនើ្រនៃលេខគណិត 等差級数。  
 លេខគណិតកៈ [lè·k'a'kèə'ne'ta'ka'] (s.  
 lekha+gaṇita+ka) (名) 算数家。  
 លេខគណិតិកា [lè·k'a'kèə'ne'ta'ka:] (s.  
 lekha+gaṇita+kā<ka) . (លេខគណិតកៈ  
 の女性形)。  
 លេខច្រណែន [lè·k'a'conne'ka:] (p. lekha+  
 cuṇṇikā<cuṇṇaka) (名) ①(絵具/ペンキを  
 塗る) ブラシ。②白墨。  
 លេខថាមមាត្រ [lè·k'a't'a'ma'mi'ət] (p.  
 lekha+thāma+s. mātra) (名) 力量記録器。  
 លេខនមាត្រ [lè·k'a'na'mi'ət] (s. lekhana+  
 mātra) (名) 測角器。  
 លេខនវិធី [lè·k'a'na'vi't'i:] (ps. lekhana+  
 vidhi) (名) 測角法。  
 លេខនា [lè·k'a'na:] (p. lekhanā<lekhana)  
 (名) ①帳簿。②預金通帳。  
 ※ចុះលេខនា 帳簿に記入する。  
 លេខនាការ [lè·k'a'na'ka:] (p. lekhana+  
 akāra) (名) 書くこと。  
 លេខនាវិទូ [lè·k'a'na'vitu:] (p. lekhanā<  
 lekhana+vidū) (名) 筆跡/筆相学者。  
 លេខនាវិទ្យា [lè·k'a'na'vityi'ə] (p. lekhanā<  
 lekhana+s. vidyā) (名) 筆跡/筆相学。  
 លេខនី [lè·k'a'ni:] (s. lekhanī) (名) ペン。  
 ペン先。  
 លេខនីករណ៍ [lè·k'a'ni'ka'rən] (s. lekhanī+  
 karaṇḍa) (名) ペン箱/入れ。  
 លេខនីច្រណែន [lè·k'a'ni'təən] (s. lekhanī+  
 daṇḍa) (名) ペン軸。

លេខបត្រ [lè·k'a'bat] (s. lekha+pattrā)  
 (名) = លេខបត្រ。①ノート。②書くため  
 の紙。  
 លេខបណ្ណ [lè·k'a'p'əən] (p. lekha+bhaṇḍa)  
 (名) 筆記用具。  
 លេខវិជ្ជា [lè·k'a'vicci'ə] (p. lekha+vijjā) .  
 = លេខវិទ្យា。  
 លេខវិញ្ញា [lè·k'a'viṅṅnu:] (p. lekha+viññū) .  
 = លេខវិទូ。  
 លេខវិទ [lè·k'a'vuut] (s. lekha+vid) . =  
 លេខវិទូ。  
 លេខវិទូ [lè·k'a'vi'tu:] (p. lekha+vidū) (名)  
 = លេខវិញ្ញា = លេខវិទូ。数学者。  
 លេខវិទ្យា [lè·k'a'vityi'ə] (s. lekha+vidyā)  
 (名) = លេខវិជ្ជា。数学。  
 លេខហារិន [lè·k'a'ha'rən] (ps. lekha+  
 hārin) . = លេខហារី。  
 លេខហារិនី [lè·k'a'ha're'ni:] (p. lekha+  
 hārinī<hārin) . (លេខហារីの女性形)。  
 លេខហារី [lè·k'a'ha'rəi] (p. lekha+hāri<  
 hārin) (名) = លេខហារិន。①書類の配達係  
 り。給仕。用務員。小使い。②事務員。  
 លេខា [lè·k'a:] (s. lekha) (名) 書記官。  
 (毛) 文書。  
 ※លេខាទីដួង 一等書記官。  
 ※រាជបនលលេខា → រាជបនលលេខា。  
 លេខាធិការ [lè·k'a't'i'ka:] (s. lekha+  
 adhikāra) (名) ①首席秘書/書記官。②事務  
 総長/局長。  
 លេខាធិការដ្ឋាន [lè·k'a't'i'ka'ratt'a:n] (s.  
 lekha+adhikāra+p. ṭhāna) (名) 事務長/

主席秘書官室。

လေစာဒိကာရိက [lè:k'a'ri'ka're'ka:] (s. lekhā +adhi+kārikā<kāraka). (လေစာဒိကာရိက 女性形).

လေစာဒိကာရ [lè:k'a'nu'ka:] (ps. lekhā +anukāra) (名) 秘書. 書記官.

လေစာဒိကာရိက [lè:k'a'nu'ka're'ka:] (ps. lekhā +anu+kārikā<kāraka). (လေစာဒိကာရိက 女性形).

လေစိက [le:k'e'ka:] (ps. lekhikā<lekhaka). (လေစိက: 女性形).

လေစုပတြိ [le:k'ya'bat] (s. lekhya +pattra). =လေစုပတြိ.

လေ့ [lè:ŋ] (ok. cf. lampen 「遊び」) (動)

①遊ぶ. ②(遊び/ゲーム/スポーツを)する. 演奏/上演する. 演じる. ③ふざけて~する.

(本気/真面目でなく)遊びで~する. (講義を聞きながら鉛筆を)もてあそぶ. မက.

လေ့. စွဲ 私の家に遊びにくる. ၁၉၇.

လေ့. လောက~၁၉၇. ကွဲ. တေဏ္ဍ ဟိုနာပေသ်  
၏အိမ်သို့လေ့သွားသည်.

လေ့. ၁၉ ကြားခဲ့ရသည်.

※လေ့. ၁၇ 本気でなく遊び半分で. 不真面目  
で. ၁၉၇. လေ့. ၁၇ 楽しみ/趣味です.

※လေ့. ကမ္ဘာ့ဂန္ထဝင် 楽しく遊ぶ. 娯楽/気晴らし  
をする. ၁၉၇. လေ့. ကမ္ဘာ့ဂန္ထဝင် 気晴らしの遊  
びに行く. 遊びの旅をする.

※လေ့. ကလ ①手品/奇術をする. ②トリッ  
クをかける. ごまかす.

※လေ့. ကာကု 詩作りに夢中になる.

※လေ့. ကိစ္စ sports する.

※လေ့. ကုဒ် =လေ့. လေ့. ကုဒ်. 映画に出演  
する.

※လေ့. ကုဒ်. သိမ် 男色をする. မက. လေ့.  
ကုဒ်. သိမ် 男色家.

※လေ့. ကံကဏ္ဍ 詩で文通する.

※လေ့. ကံကဏ္ဍ →လေ့. ကမ္ဘာ့ဂန္ထဝင်.

※လေ့. ကျွတ် 曲芸をする(?).

※လေ့. စုတ္တ いんちきをする.

※လေ့. စော. မာ かっこよい身なりをする.  
着飾る.

※လေ့. စွဲ おしゃれする(←男が). မက.  
လေ့. စွဲ しゃれ者. ダンディ.

※လေ့. စွဲ. ဝိသေ →လေ့. စွဲ. ဝိသေ.

※လေ့. စိ ပါနတိုမျှော်.

※လေ့. စိ. ကြိ စိ. ကြိ を指す.

※လေ့. စိ. တာ レスリングをする.

※လေ့. သေ. မာ 闘鶏をする.

※လေ့. သေ. ကွဲ. ရက 主演を演じる.

※လေ့. သေ. သွေ 乱暴に取り扱う.

※လေ့. သေ. ပေသ် フェアプレイでやる.

※လေ့. ကြိ 楽器を演奏する.

※လေ့. ကြိ. ကိ お人形ごっこをする.

※လေ့. ကြိ. ဝိ 無尽に入る. လေ့.

ကြိ. ဝိ. ၂. ကျွတ် 無尽に2口入る.

※လေ့. ကွဲ =ယက. ကွဲ. (映画/演劇で)演じ  
る.

※လေ့. ကြိ. ပြီ 切手を収集する.

※လေ့. ကြိ. တာ ပါနတိုမျှော်.

※လေ့. ကြိ. သိ ကြိ. သိ を演奏する.

※လေ့. ဝိ. ကိ 水遊びをする.

△ဒါ. လေ့. ဝိ. ကိ 雨が降る.

※លេង·លេង 冗談の。  
 ※លេង·ប៉ាតាំង សケートをする。  
 ※លេង·បាយ·ឡូក·បាយ·ឡូ ままごとをする。  
 ※លេង·បាល់ ボール遊びをする。  
 ※លេង·បាល់·ទាត់ サッカーをする。  
 ※លេង·បិទ·ពួន 隠れんぼをする。  
 ※លេង·បិទ·មុខ 鬼ごっこをする。  
 ※លេង·បៀ トラップ博打をする。  
 ※លេង·ដាក់·ផ្លាវ 貨幣を投げて表か裏かをあてる。  
 ※លេង·ពួន 隠れんぼをする。  
 ※លេង·ភ្លេង 演奏する。  
 ※លេង·ភ្លេង·ដៀវ 独奏する。  
 △អ្នក·លេង·ភ្លេង·ដៀវ ソリスト。  
 ※លេង·របៀប·របួច いたずらをする。  
 ※លេង·លាត·សើយ →អ្នក·លេង·លាត·សើយ =អ្នក·លេង·សើយ·លាត。ならず者。  
 ※លេង·ល្ខោន ①上演する。②出演する(←劇に)。  
 ※លេង·វៃឃ្លីង 博打を打つ。ទាស់·វៃត·វ៉ា·លេង·វៃឃ្លីង 彼は(全て気に入るが)博打を打つのがいやだ。  
 ※លេង·វៃឃ្លីង·គគ្រឹក·គគ្រង 賑やかに/楽しく遊ぶ。  
 ※លេង·វៃឃ្លីង·ថ្លឹង·វៃត្រក 手品をする。  
 ※លេង·វោហាវ 風刺する。皮肉る。  
 ※លេង·សើច からかう。ひやかす。ふざける。冗談で~する。  
 △និយាយ·មិន·លេង·សើច 真面目な話。  
 ※លេង·សើយ·លាត =លេង·លាត·សើយ。

※លេង·សៀក ①手品をする。②曲芸/サーカス/アクロバットをする。អ្នក·លេង·សៀក 手品/アクロバットをする人。  
 ※លេង·សំដី 皮肉/あてこすりを言う。  
 ※លេង·សំនួន 弁舌を弄する。  
 ※លេង·ស៊ី សキーをする。  
 ※លេង·ស្មៀត (武術の)技をかける。លេង·ស្មៀត·យុដ្ឋ 柔道の技をかける。  
 ※លេង·ឡូ =បោះ·ឡូ。ឡូをして遊ぶ。  
 ※លេង·គត·ការ ぶらぶらと時を過ごす。  
 ※លេង·ហួក ①気取る。②威張った態度をとる。  
 ※លេង·ឲ្យ·ពេញ·វែង 全力を尽くして行う(←ゲームを)。  
 ※លេង·ឲ្យ·ពេញ·របួង 遊びたいだけ遊ぶ。  
 ※កំ·លេង·វី ぶざけるな!。  
 ※កំ·លេង·លេង ぶざける。  
 ※ភ្លេង·លេង →ប្រដាប់·ប្រដា·ភ្លេង·លេង おもちゃ。  
 ※គ្នា·លេង 遊び仲間。  
 ※ចាប់·លេង (競技が)始まる。  
 ※ចិញ្ចឹម·លេង ベットとして飼う。  
 ※ចូល·លេង ①遊びの仲間に入る。②遊びに訪問する。  
 ※ចេញ·លេង 出演する。  
 ※ជជែក·លេង·គត·ការ つまらぬことで長々と議論する。  
 ※ជន្ម·ជន្មេញ·លេង →និយាយ·ជន្ម·ជន្មេញ·លេង ぶざける。からかう。  
 ※ជន្ម·លេង ぶざけ半分でいじめる。いじめてからかう。  
 ※ឈប់·លេង·តាម·ផ្លូវ 道草する。

※*វិទ្យុស្រាវជ្រាវ* 観光旅行する。

※*វិល* 散歩する。楽しみ/散歩に出かける。

※*ដក* 手足をのばして寝て休む。

※*ទៅ* ①遊びに行く。②訪問する(←用事でなく)。

※*និយាយ* ①(特に用はなく)おしゃべりする。雑談する。②冗談を言う。

※*និយាយ*・*នាយ*・*អាយ* あれこれと雑談する。

※*ប្រដាប់* おもちゃ。

※*ប្រឡូង* ぶさける。ぶさけて遊ぶ。

※*មក* 遊びに来る。

※*មិន* 遊び/冗談でなく。本気で。本当に。

※*ល*・*លើ*・*(នឹង)* ~ ~をからかう。~とぶさける。

※*លេញ* 何回も同じことをいってぶさける/からかう。

※*ស៊ី* ①おやつを食べる。②暇つぶしに食べる。

※*ទ្បក* いたずらする。

※*អង្គុយ* 座って休む。

※*អ្នក* ①遊び人。やくざ。②競技者。

(*អ្នក*・*លើ*+~は見出し語*អ្នក*の中を見よ)。

*លើខ្លួននិយម* [lèŋk'lu'onnɨ'yòm] (*លើ*+*ខ្លួន*+ps. niyama) (名) ダンディズム。

*លើ* [lèc] (動) ①現れる。(櫛がポケットから)のぞく。(服が破れて肌が見える。(うわさ/笑い声)もれてくる。(水/秘密が)

もれる。(大/小便)もらす。②目立つ。

(くっきりと)うかび出る。(形) ①(容器/屋根)もる。②目立つ。派手な。 *កាន់*・*លើ* 袋もる。 *មិនសូវ*・*លើ* ぱっとしない。

※*លើ*・*កែវ*・*(លើ)*・*ខ្នាត* 陰部がのぞいて見える。

※*លើ*・*ក្រឡឹង* ほんの少しのぞいている。

※*លើ*・*ខ្នាត* →*លើ*・*កែវ*・*លើ*・*ខ្នាត*。

※*លើ*・*គំនិត*・*ល្អ*・*មក*・*ហើយ* いい考えが閃いた。

※*លើ*・*ចាម*・*អាវាម* =*ល្អ*・*ពាក្យ*・*ចាម*・*អាវាម*。悪いうわさが立つ。

※*លើ*・*លើ* ①出てくる。出現する。②目立つ。

△*លើ*・*លើ*・*លើ* 目立たせる。際立たせる。

※*លើ*・*លើ* 目立つ。人目を引く。

※*លើ*・*ជាន់*・*គេ* →*សំលៀក*・*បំពាក់*・*លើ*・*ជាន់*・*គេ* 目立つ服装。

※*លើ*・*ដំណឹង* ニュースがもれる。

※*លើ*・*គ្រឿង* 高くそびえる。

※*លើ*・*គ្រឿង* →*លើ*・*ទឹក*・*លើ*・*គ្រឿង*。

※*លើ*・*ទឹក*・*លើ*・*គ្រឿង* 秘密がひとりに漏れると皆に知れてしまう。

※*លើ*・*លើ* 出現する。際立って見える。

*លើ*・*លើ*・*លើ* (背景から)浮かび上がる。

※*លើ*・*ផ្កា* 花を出す。

※*លើ*・*លើ* →*លើ*・*វាល*・*ចូល*・*លើ*・*លើ*・*លើ*・*វាល*。



※*លេច*·*មុខ* 顔を現す/出す。現れる。(行方不明になっていた人が)姿を現す。

※*លេច*·*វាល*·*ចូល*·*ព្រៃ*·*លេច*·*ព្រៃ*·*ចូល*·*វាល* 野を越え山を越えて(歩く)。

※*លេច*·*វែស្វី* 明らかになる。

※*លេច*·*ឡើង* 現れる。

※*លេច*·*ព្រឹត្តិ* (ニュース/うわさが)耳に入る。(秘密が)漏れ聞える。

※*លេច*·*ព្រឹត្តិ*·*ដំណឹង* ニュースがもれる。

※*ដំណើរ*·*លេច* (*ដំណើរ*·*លើច*が正しい)。

※*ពណ៌*·*លេច* 派手な色。

※*មាត់*·*លេច* おしゃべりで何でもしゃべってしまう。後先考えずにしゃべる/秘密が守れないおしゃべりの。

※*មិន*·*លេច* → *គិត*·*មិន*·*លេច* 考えても考えが浮かばぬ。

※*ឡើង*·*លេច* 目立つ。

*លេញ* [lè:p] (名)(魚)。(エ)①→*លេញ*·*លេង*。②→*ពេញ*·*លេញ*。

*លេញ*·*លេង* [lè:p lè:ŋ] (動)何回も同じことをいってふざける/からかう。

*លេញ* [lè:ŋciə] (<*លេញ*←*លេញ*·*លេង*?) (動)挑発する。

※*លេញ*·*ឲ្យ*·*ខឹង* からかって/わざと何かして怒らせる。

*លេខុត* [lè'tdu'ba:t] (p. leḍḍu+pāta) (名)=*លេណុត*。(土塊を投げて飛ぶ距離)。*ចម្ងាយ*·*មួយ*·*លេខុត* (土塊を1度投げて飛ぶ距離)。

*លេណ* [lè'na'] (p. leṇa) (名)穴蔵。

*លេណក* [lè'no'] (p. leṇa+ka) (名)小さい

穴蔵。

*លេណដាន* [lè'natt'a:n] (p. leṇa+ṭhāna) (名)①洞窟。②防空壕。塹壕。

*លេណធម៌* [lè'na't'èə'mèə'ni:] (p. leṇa+dhamani) (名)大静脈。

*លេណុត* [lè'ndu'ba:t] (*លេខុត*の訛り?)。=*លេខុត*。

*លេប* [lè:p] (動)①飲み込む。(薬を)飲む。②(土が水を)吸い込む。③(比)金がかかる。④遮蔽する。見えなくする。*លេប*·*ថ្នាំ* 薬を飲む。*ដី*·*ខ្សាច់*·*លេប*·*ទឹក* 砂地が水を吸う。

※*លេប*·*ក្រុស* → *លេប*·*ថ្ន*·*លេប*·*ក្រុស*。

※*លេប*·*កៀក* ごとりと飲み込む。

※*លេប*·*គ្រលៀវ*? 噛まずに丸飲みにする。

※*លេប*·*ចូល* 飲み込む。*ខំ*·*លេប*·*ចូល*·*ទៅ*·*កង*·*ពោះ* 我慢して飲み込む。

※*លេប*·*ថ្នាំ*·*ហួស*·*កម្រិត* 薬を規定量以上に飲む。

※*លេប*·*ថ្ន*·*លេប*·*ក្រុស* 侮辱を耐え忍ぶ。

※*លេប*·*ទឹក*·*មាត់* ①唾を飲み込む。②食べたがる。よだれをたらす。

※*លេប*·*បាយ*·*ផស*·*ៗ* うっうと(目を白黒させて)飯を飲み込む。

※*លេប*·*ពាក្យ*·*សំដី* 約束を破る。

※*លេប*·*ព្រះ*·*ចន្ទ* → *វាហូ*·*លេប*·*ព្រះ*·*ចន្ទ* 皆既月食がおこる。

※*លេប*·*រន្ធិប*·*រន្ធិប* 食物を掻き/飲み込む。

※*លេប*·*សំដី* 我慢して言わない。

※*លេប*·*ស្លាក*·*ខ្នុក*·*វែស្វី* 飲み込むと喉に引っ掛かるし、吐き出すと災いを招く(=どっちに

ころんでも助からぬ).

※*ເລບ·អាថ໌ຍ·អាເຈັງ* 阿片のかすをのむ  
(cf. *ជក់·អាເຈັງ* 「阿片を吸う」).

※*ត្រលៀវ·ត្រលប់·លេប* よくかまずに飲み  
込む。

※*ត្រលៀវ·លេប* ①飲み込む。丸飲みする。  
②ががつが食う。がぶ飲みする。

※*ថង់·លេប* → *មើល·ថង់·លេប* 穴のあくほ  
ど/食いつかばかりに見つめる。

※*ត្រពាក់·លេប* (魚のように) ぱくりと飲み  
込む。

※*ថ្ម·លេប* 錠剤。カプセル入りの薬。

*លេបកម្ម* [lè'pa'kam] (p. lepa+kamma). =  
*លិម្បកម្ម*.

*លេបការ* [lè'pa'ka:] (ps. lepa+kāra). =  
*លិម្បការ*.

*លេបការិកា* [lè'pa'ka're'ka:] (ps. lepa +  
kārika < kāraka). ( *លេបការ* の女性形 ).

*លេលា* [lè'liə] = *លលា*.

*លេស* [lè:h] ㉠ (p. lesa) (名) ①口実。②言  
い訳。(動) 言い訳する。㉡ (s. lesá) (形)  
小さい。わずかな。

※*យក·លេស* → *និយាយ·យក·លេស* 言い  
訳をする。

※*រក·លេស* → *និយាយ·រក·លេស* 弁解す  
る。

※*អាង·លេស* ①口実にする。かこつける。②  
根拠にする。

*លេសភាព* [lè'sa'p'irəp] (s. lesá + bhāva)  
(名) 細かさ。

*លេសមត្ត* [lè'sa'mat] (p. lesa + matta) (名)

= *លេសមាត្រ*。口実。

*លេសមាត្រ* [lè'sa'mi'ət] (p. lesa + s.  
mātra). = *លេសមត្ត*。

*លេសាបទេស* [lè'sa'pa'tè:h] (p. lesa +  
apadesa) (名) 口実にする/頼ること。

*លេះ* [lèh] = *លែះ*。(動) 大きさに言う(←丸  
太のようなへびを見たとか)。(名) ①つまら  
ぬ/取るに足りないもの。②なめる位しかない  
わずかな量。

※*កណ្តាច់·លេះ* 貧しくて惨めな。

*លែ* [lè:] (cf. t. 𑜈𑜂𑜫 : le:) (動) 一瞥する。

*លែង* [lè:ŋ] (ok. leñ) (動) ①中止する。や  
める。②釈放する。逃がしてやる。③別れる。  
離婚する。④放してやる(←手につかんでいる  
ものを)。(エ) ①→*ក្រែង·លែង*。②→*ដី·  
លែង*。③→*លើស·លែង*。④→*ទ្រឿយ·និ·  
លែង*。 *លែង·និយាយ·លែង·នឹង* ~ ~と  
口をきくのをやめる。 *លាង·ខ្លួន·លែង*·  
*ធ្វើ·ចោរកម្ម* 泥棒から足を洗う。 *កូន·  
សិស្ស·ដឹង·ចិត្ត·ត្រូវ·លែង·ខ្លាច·អស់* 生  
徒が先生をなめる。

※*លែង·កាន់·ទុក* 喪があける。

※*លែង·កើត* できなくなる。

※*លែង·ខ្ពស់* → *ប្រើ·ទំ·លែង·ខ្ពស់* すすめ  
られないうちは上座につかない。

※*លែង·ខ្លួន* ①裸になる。衣服を纏わない。②  
身体を支えから離す/外す。③身をさらす。な  
るにまかせる。 *លែង·ខ្លួន·ឲ្យ·ទៅ·ជា·  
មនុស្ស·ប្រមឹក* アル中になるにまかせる。

※*លែង·ខ្លួន·ទៅ* ①裸になる。②裸のままで  
いる。

※**ໄລ໌ສ໌.ອຸສ.ສຸ່ງ໌** 素っ裸になる(←エロチックなニュアンス).

※**ໄລ໌ສ໌.ສາ** 別れる. 離婚する. **ເຮົາໄລ໌ສ໌.**

**ໄລ໌ສ໌.ການ.ໄລ໌ສ໌.ສາ** 離婚する手続き.

△**ເຮົາໄລ໌ສ໌.ສາ** 離婚の訴訟.

△**ເຮົາໄລ໌ສ໌.ສາ** 離婚訴訟.

※**ໄລ໌ສ໌.ສາ.ໂສງຽງ**: きっぱりと別れる. 完全に別れる/離婚する.

※**ໄລ໌ສ໌.ເລີ້ບ.ຍຸງ.ງູດ** 二度と立ち上がれない. **ເລີ້ບ.ຍຸງ.ໄລ໌ສ໌.ເລີ້ບ.ຍຸງ.ງູດ** (やっつけて) 二度と反抗できないようにする.

※**ໄລ໌ສ໌.ເລີ້ບ.ງູດ** →**ໄລ໌ສ໌.ເລີ້ບ.ງູດ** すっかり駄目になって再起不能だ.

※**ໄລ໌ສ໌.ຜັ້ນ~** もう~したくない. 堪能する.

※**ໄລ໌ສ໌.ເຜຕໜູ** →**ເຮົາໄລ໌ສ໌.ເຜຕໜູ** (あきれて)物が言えない.

※**ໄລ໌ສ໌.ເຜຕໜູ.ສໍາເຊງ໌** →**ສູ່ກັກ.ຂົງ໌.ເຕກ.** **ໄລ໌ສ໌.ເຜຕໜູ.ສໍາເຊງ໌** ととも驚いて声が出ない.

※**ໄລ໌ສ໌.ເຜຕ** 泥棒を釈放する(←無罪なので).

※**ໄລ໌ສ໌.ຜ້າ.ເຍາຍ**: 無効でなくなる.

※**ໄລ໌ສ໌.ຜູນ** 賃借契約を解除する.

※**ໄລ໌ສ໌.ເຕັ້ຍ.ໜູ່** 思い切る. 迷わない.

※**ໄລ໌ສ໌.ເຮັດ** →**ໄລ໌ສ໌.ໄລ໌ສ໌.ເຮັດ.** (**ເຮັດ.ໄລ໌ສ໌.ໄລ໌ສ໌.ເຮັດ**) 木を切る時には長く切っておけば後で短く切ることではできる. 初めから短く切ると長さが足りなくて困ることがある(=何かを行う前にはよく考えよ).

※**ໄລ໌ສ໌.ໄຜ** 手を離す.

△**ເຮົາໄລ໌ສ໌.ໄຜ** ①手放して馬に乗る.

②(比)望み通りにする. ③(比)性交する.

※**ໄລ໌ສ໌.ເຜ**: (赤ん坊が)離乳する.

**ຈາກ.ໄລ໌ສ໌.ເຜ**: 赤ん坊が離乳する.

※**ໄລ໌ສ໌.ໄຮ~** ①~以外は(←残念なことによるニュアンスあり). ②~だけは(して下さいね). ③もし~なら/~とすれば. ~という条件で.

※**ໄລ໌ສ໌.ໄຮວີ** →**ໄຮວີ.ໄຮວີ.ໄຮວີ.ໄຮວີ.ໄຮວີ.** **ໄຮວີ.ໄຮວີ.ໄຮວີ.ໄຮວີ.ໄຮວີ** 眼鏡のレンズの度があわなくなった.

※**ໄລ໌ສ໌.ໄຮວີ.ການ** 必要でなくなる. **ໄລ໌ສ໌.ໄຮວີ.ການ.ສິ່ງ.ເຮັດ.ເບີ້ຍ.ບູ** もうこの他に必要な物はありませんか. **ໄລ໌ສ໌.ໄຮວີ.ການ.ເບີ້ຍ** もういらない.

※**ໄລ໌ສ໌.ເຮາສ** 罪を許す.

※**ໄລ໌ສ໌.ຜາສ** ①→**ໄລ໌ສ໌.ຜາສ~** ~を得られなくなる. ②→**ໄລ໌ສ໌.ຜາສ** ~できなくなる. **ເຮັດ.ໄລ໌ສ໌.ຜາສ.ຍັກັກ** 遺産を受け取れなくする. **ໄຮວີ.ໄລ໌ສ໌.ຜາສ** もう我慢できない. **ໄຮວີ.ໄລ໌ສ໌.ຜາສ** 曲げられなくなる. **ຊິ່ງ.ຜູນ.ໄລ໌ສ໌.ຜາສ.ເບີ້ຍ** 助けることができなくなった.

※**ໄລ໌ສ໌.ບູ້** 夫と離婚する. **ໄລ໌ສ໌.ໄລ໌ສ໌.ບູ້** 離婚した女.

△**ເຮົາ.ຍ້າຍ.ໄລ໌ສ໌.ບູ້** =**ເຮົາ.ຍ້າຍ.ບູ້.ໄລ໌ສ໌.** 離婚した女.

※**ໄລ໌ສ໌.ໄຮວີ** 妻と離婚する.

※**ໄລ໌ສ໌.ໄຮວີ.ການ.ຜາສ** 使用できなくなる.

※**ໄລ໌ສ໌.ໄຮວີ.ໄຮວີ** 安心する.

※**ໄລ໌ສ໌.ຜາສ** なくなる. 存在しなくなる.

**ໄລ໌ສ໌.ຜາສ.ຜາສ** 欲望を失う.

ព័ត៌សៈស៊ាបៈទើបៈវៃលន៍មានៈពិស 悪い奴は  
 死なないかぎり悪いことをやめない。  
 ព្រៃធឿ្យៈវៃលន៍មាន なくならせる。  
 ※វៃលន៍រមិល → បោះបង់វិចារវៃលន៍  
 រមិល 捨ててかえりみない。  
 ※វៃលន៍រាបៈរក 絶交する。  
 ※វៃលន៍រិកិបៈចិត្ត 心に潤いをなくす。冷淡  
 にする。  
 ※វៃលន៍លៈ ①離婚する。②見捨てる。③もう  
 やめる/しない。 វៃលន៍លៈប្តីប្រពន្ធ 離  
 婚する。 វៃលន៍លៈភ្នា 離婚する。  
 វៃលន៍លៈប្រពន្ធ 妻を離別する。  
 ※វៃលន៍ស្កវ៉ា あまり~でなくなる。  
 វៃលន៍ស្កវ៉ាភ្នាចិត្ត 憤慨が和らぐ。  
 វៃលន៍ស្កវ៉ាយ្យា 食欲が落ちる。 បាយ  
 វៃលន៍ស្កវ៉ាបាន 食欲が落ちる。  
 ※វៃលន៍សេពស្ករ 酒を断つ。  
 ※វៃលន៍ហាមប្រាម 禁止を解く。解禁する。  
 ※វៃលន៍អិ → ដួងមួយធ្លាយវៃលន៍អិនីន៍  
 មានភក់មានខាង 同じ家族の中にもでき  
 の良いのもいるしできの悪いのもいる。  
 ※វៃលន៍ឲ្យ~ もうそれ以上~させないように  
 する。 ធ្វើវៃលន៍ឲ្យមានកូន 不妊手術  
 をする(←すでに子がある人に)。 បញ្ឈប់  
 វៃលន៍ឲ្យធ្វើការ = បញ្ឈប់ធ្វើការ。解  
 雇する。  
 ※កំពង់វៃលន៍ (コンポンチナン州の郡名)。  
 ※ឈប់វៃលន៍ 中止する。  
 ※ដោះវៃលន៍ 釈放/放免/解放する。  
 ※ប្តីវៃលន៍ → មេម៉ាយប្តីវៃលន៍ = មេ  
 ម៉ាយវៃលន៍ប្តី。(→វៃលន៍ប្តី)

※ព្រាសវៃលន៍ 別れる。捨てる。  
 ※ពុំវៃលន៍ きっと~だと思う。  
 ※លវៃលន៍ៗ (ៗ = លវៃលន៍) やっては止  
 め、やっては止めというように不真面目にやる。  
 ※លាវៃលន៍ពី~ ~を辞職/辞任する。  
 ※លើកវៃលន៍ ①放っておく。②釈放/赦免す  
 る。③廃止/キャンセルする。取り止める。④  
 除外する。  
 ※លើកវៃលន៍ឈប់ប្តី 訴えを取り下げる  
 (←しかしその事柄に対して後日再び訴えを起  
 こす権利を留保する)。  
 ※លើកវៃលន៍តែ~ = លើកតែ~。~以外  
 は、~を例外として。  
 ※លើកវៃលន៍ទោស 罪を許す。恩赦を与え  
 る。  
 ※លើកវៃលន៍ប្តី 訴えを取り下げる/中止す  
 る(←លើកបោះបង់បណ្តឹងវិចារល  
 ើកវៃលន៍ឈប់ប្តីの2種がある)。  
 ※លះវៃលន៍ ①(親子/夫婦の)縁を切る。  
 (女を)捨てる。②以後決して行わない。  
 ※លះវៃលន៍រវៃលន៍បង់ 捨ててかえりみない。  
 ※រឿវៃលន៍ やめる。  
 ※រឿវៃលន៍តែ~ = រឿវៃលន៍តែ~。~を除い  
 て。~以外は。  
 ※ស្រាយវៃលន៍ (犬を)解き放す。  
 វៃលន៍ [lɛːn] (エ) ①→វៃលន៍វៃពន៍。②→  
 វៃលន៍លន៍。  
 វៃលន៍វៃពន៍ [lɛːn pɛːn] (名) (ツタ)。  
 វៃលន៍លន៍ [lɛːn lɔːn] (副) いやいや、ぐず  
 ぐず(働く)。  
 ※គំនិតវៃលន៍លន៍ 変りやすい考え。

វិលបៈខាយ [lè:p k'a:i] (形) = វិទ្យុបៈខាយ.

遠回しの皮肉の。あざける。馬鹿にする。

និយាយវិលបៈខាយ あざけて言う。

វិលៈ [lèh] = វិលៈ.

វិល [lèi] (動) ①(良いことと悪いことを) 考  
えて区別する。②割り付けをする。③考えて分  
配する。④考えて計画をたてる。予想する。

(形) ととも高くて細い。

※វិលៈដ៏វិទ្យុ (品物に) 等級を付ける。

※វិលៈភាមៈ (収入にあわせて支出を) 調整  
する。~に従わせる。

※វិលៈទុក にとっておく。

※វិលៈលកៈ ①なんとか~するようにする。  
やりくりして~する。工夫する。②整える。

សុំវិលៈលកៈ៥ម៉ឺនរយនិច្ចបន្តិចបាន  
ទេ 私に5万円都合して下さいませんか。

△ចាយវាយវិលៈលក 金をやりくりして使  
う。

※វិលៈលកៈខ្លួន (~するための) 心構えをす  
る。

※វិលៈលកៈរក 恐喝する。

※វិលៈសម្រួល 調整/調節する。

※គោតៈវិល → ខ្ពស់ដូចគោតៈវិល として  
も背が高い。

លោ [lò:] (接) もし~すると(困る。恐れ  
る)。もし~したらかえって/逆に/突然~だ  
ろう。(副) 突然。ふと。(動) ①身体をのり  
だす。②水を掻く(←泳ぎで)。(名) ~かき  
(←泳ぎの)。បន្តិចទៀតដំនីនេះ  
លោវិបរជាស្រួលវិញ 暫くするとこの  
病気が突然一転してよくなる。

※លោជា~ ①もし~の場合には。②もしか  
して~かもしれないから。

※លោវិត~ ①突然に。ふと(やってきた)。  
②ひとたび~するとなるとますます~だ。

ឯងលោវិតមកស្ទាបភ្នែក 前は俺に  
かかってきたらすぐ死ぬぞ。លោវិត

គាត់មកវិវិវ 彼が来たら大変だ。គាត់  
ដើរទៅយើញបន្ទាលោវិតយើញ

とげを見てぎくっ/びくっとする。លោ  
វិតស្រួលស្រួលលើសដើម ひとたび

優しくするとなると以前よりずっと優しい。

លោវិតរឿនរឿនភ្លេចជេក (今ま  
で怠け者だったのに) ひとたび勉強しはじめる  
と寝るのも忘れて勉強する。

※លោវិតអញ្ចឹងទៅ 一体全体どうしてこ  
うなったの。

※លោធ្វើជា~ ~の振りをする。

※លោបើ~ もし~ならば。

※លោបើ~ក៏មិនដឹង ひとよとしたら~か  
もしれない。

※វិក្រឆិលោ(វិត)~ ひとよとすると~。~  
するかもしれないから。~するといけないから。

លោក [lò:k] (ps. loka) (ok.) (名) ①世

界。地球。②(この)世。③(文学。政)界。  
(自由。共産)世界。④僧。⑤(この)方(か

た)。(連名)(男性への敬称)~氏。~さん。  
(代)(男性へ尊敬の2人称及び3人称代名

詞)。អាកាសគ្របលោក 大気は地球  
を包む。ជាមិត្តរកគ្មាននៅក្នុង

លោក この世で求めても得られない友人だ。  
ឲ្យកំណើតខ្ញុំនៅក្នុងលោកនេះ 私を

してこの世に生を受けせしめた。  $\text{ပြာနဒိ}$   
 $\text{ဇဏ္ဍိဒ်}$ ・ $\text{လောက}$  僧に食べ物を献じる。  
 $\text{ပြေဇာတိ}$ ・ $\text{လောက}$ ・ $\text{ဇာတိ}$  あなたが決めて下さ  
い。  $\text{လှပ}$ ・ $\text{လောက}$ ・ $\text{ဆရာ}$  早くよくなり  
ますように。どうぞお大事に。(←病人への挨拶)。  
 $\text{ဗုဒ္ဓ}$ ・ $\text{လောက}$ ・ $\text{ပြောဆို}$ ・ $\text{ပြောဆို}$  すでに  
ご存じのように。

- ※ $\text{လောက}$ ・ $\text{ကမ္မယဏ္ဍိဒ်}$  共産主義世界。
- ※ $\text{လောက}$ ・ $\text{ကုသ$  (出家している子への呼び掛け)。
- ※ $\text{လောက}$ ・ $\text{ဝါစ$  =  $\text{ပြာဒိ}$ ・ $\text{ဝါစ$ 。月(←天体)。
- ※ $\text{လောက}$ ・ $\text{ဝါစ}$ ・ $\text{သီမိ}$ ・ $\text{ဝါစ$  新月。
- ※ $\text{လောက}$ ・ $\text{ဂန္ထ$  ①男教師。②(男教師への呼び掛け)。
- ※ $\text{လောက}$ ・ $\text{ဂန္ထ}$ ・ $\text{ပြာဒိ}$ ・ $\text{ပစ္စေတိ}$  =  $\text{ဂန္ထ}$ ・ $\text{ပြာဒိ}$ ・ $\text{ပစ္စေတိ}$ 。故  
師匠(← $\text{လောက}$ ・ $\text{ဂန္ထ}$ ・ $\text{ပြာဒိ}$ ・ $\text{ပစ္စေတိ}$ の方がていね  
い)。
- ※ $\text{လောက}$ ・ $\text{မိတ္တ$  ①( $\text{မိတ္တ}$ への呼び掛け)。  
②高官の妻(←その妻自身も高い地位にある)  
(cf.  $\text{မိတ္တ}$ ・ $\text{မိတ္တ}$ は不可)。
- ※ $\text{လောက}$ ・ $\text{ဓာတု}$  おじいさん。
- ※ $\text{လောက}$ ・ $\text{ဓာတု}$  ①(仏教で)世間。この世。②  
→ $\text{လောကဓာတု}$ 。
- ※ $\text{လောက}$ ・ $\text{ဓိ}$  重要人物。
- ※ $\text{လောက}$ ・ $\text{ဝိဇ္ဇာ}$  (ဝိဇ္ဇာに対する尊称)。
- ※ $\text{လောက}$ ・ $\text{ဘိ}$  お父さん。
- ※ $\text{လောက}$ ・ $\text{ပြာပူ}$  ①(呼び掛け)(←使用人が  
男主人へ)。②男主人。
- ※ $\text{လောက}$ ・ $\text{ဗုဒ္ဓ}$  叔父さん。
- ※ $\text{လောက}$ ・ $\text{ပြာဒိ}$ ・ $\text{မိတ္တ}$ ・ $\text{ဗုဒ္ဓ}$ ・ $\text{ကပ္ပ$  (မိတ္တの長)  
(→ $\text{မိတ္တ}$ )。

- ※ $\text{လောက}$ ・ $\text{ဗမာ}$  叔父。
- ※ $\text{လောက}$ ・ $\text{မိတ္တ}$  お母さん。
- ※ $\text{လောက}$ ・ $\text{မိတ္တ}$  叔母さん。
- ※ $\text{လောက}$ ・ $\text{ဝိသေသ$  住職(←呼び掛けにも)。
- ※ $\text{လောက}$ ・ $\text{ဝိသေသ}$ ・ $\text{ပြာပူ}$  村長さん(←呼び掛けに  
も)。
- ※ $\text{လောက}$ ・ $\text{ဝိသေသ}$  お母さん。
- ※ $\text{လောက}$ ・ $\text{မိတ္တ}$ ・ $\text{ဝိသေသ}$ ・ $\text{ပြာပူ}$ ・ $\text{ပစ္စေတိ}$ ・ $\text{ပစ္စေတိ}$ !  
(托鉢に来た僧を寄進するために呼び止める時  
の呼び掛け)。
- ※ $\text{လောက}$ ・ $\text{မိတ္တ}$  お母さま。
- ※ $\text{လောက}$ ・ $\text{ယောယော}$  おばあさん。
- ※ $\text{လောက}$ ・ $\text{ဝိသေသ$  佐官。
- ※ $\text{လောက}$ ・ $\text{ဝိသေသ}$  医者。ドクター。
- ※ $\text{လောက}$ ・ $\text{ပစ္စေတိ}$  =  $\text{ပြာဒိ}$ ・ $\text{ပစ္စေတိ}$ 。僧。  
 $\text{ပစ္စေတိ}$ ・ $\text{ဝိသေသ}$ ・ $\text{လောက}$ ・ $\text{ပစ္စေတိ}$  ビーチサンダル。
- ※ $\text{လောက}$ ・ $\text{ပစ္စေတိ}$  ①地球。②この世。③→  
 $\text{လောကပစ္စေတိ}$ 。
- ※ $\text{လောက}$ ・ $\text{ဝိသေသ}$  自由世界。自由国圏。
- ※ $\text{လောက}$ ・ $\text{ပြာပူ}$  (職を持っている女性への敬称。  
2人称及び3人称)。~夫人。~嬢。(cf. 単  
に主婦の場合の「~夫人」は $\text{မိတ္တ}$ ・ $\text{ပြာပူ}$ )。
- ※ $\text{လောက}$ ・ $\text{မိတ္တ}$  =  $\text{ပစ္စေတိ}$ ・ $\text{မိတ္တ}$ 。(役付き  
でない)平の僧。
- ※ $\text{လောက}$ ・ $\text{မိတ္တ}$  ①議長。②(議長への呼び  
掛け)。③(高官の称号)。
- ※ $\text{လောက}$ ・ $\text{မိတ္တ}$  あれまあ!
- ※ $\text{လောက}$ ・ $\text{မိတ္တ}$  あなたたち(←男の人と女の  
人のグループへの呼び掛け)。
- △ $\text{မိတ္တ}$ ・ $\text{လောက}$ ・ $\text{မိတ္တ}$  紳士淑女の皆さん。
- ※ $\text{လောက}$ ・ $\text{မိတ္တ}$ ・ $\text{မိတ္တ}$  紳士淑女の皆さん。

※*လောကီ*・*မုနိ*・*ယာယ* (→見出し語*ယာယ*の中).

※*လောကီ*・*မုနိ*・*ဒုက္ခဏှာ* (→*တဏှာ*).

※*လောကီ*・*ဒုက္ခမုဒ္ဓိယ* 將軍.

※*လောကီ*・*အို*・*တုက* お父さん.

※*လောကီ*・*ခဲ*・*ဒာယ* あの世.

※*ကုဒ*・*လောက* = *လော*・*လောက* (俗) = *လာ*・*လောက* (方言). (鳥) (←魚や貝を食べる).

※*လော*・*လောက* (*ကုဒ*・*လောက*の俗).

※*တက*・*လောက* = *တက*・*လောက*. 世を去る. 死ぬ.

※*တဏှာ*・*လောက* この世の掟/しきたり.

※*ယော*・*လောက*・*ယော* この世.

※*ဝု*・*လောက* = *ဝု*・*လောက*.

※*ဝု*・*လောက* (t. *တံ*・*လောက* : *t'ua* *lō:k*). = *ဝု*・*လောက*. 全世界の. 世界一周の.

※*တိ*・*လောက* = *တိ*・*လောကီ*. この世の教え.

※*ပု*・*လောက* 成年者が出家する.

※*ပု*・*လောက* 世界を森のような野蛮な世界にする.

※*ပု*・*လောက* 世界を榮えさせ正義が行われ幸せにする.

※*ပု*・*လောက* 小説. (*ပု*・*လောက*・*လောက*+~は見出し語*ပု*・*လောက*の中を見よ).

※*ပု*・*လောက* 世界地図.

※*ပု*・*လောက* → *ပု*・*လောက*・*ပု* (どうぞ) お楽しみに. 遠慮しないで下さい.

※*ပု*・*လောက* 神. 仏.

※*ပု*・*လောက* = *ပု*・*လောက*. 全ての生物の世界.

※*ပု*・*လောက* ①世間の人々. ②→

*မုဒ္ဓိယ*・*လောက*.

※*မုဒ္ဓိယ*・*လောက*・*ပု*・*လောက* 第2次世界大戦.

※*လာ*・*လောက* (方言) = *ကုဒ*・*လောက*.

※*လာ*・*လောက* 全世界を無にする.

※*လာ*・*လောက* 死ぬ.

※*ပု*・*လောက* = *ကုဒ*・*ပု*・*လောက*. 寺で勉強中の生徒.

※*ပု*・*လောက* ①全世界. ②全ての官吏. ③(占いで) とりついている悪霊を追い出す.

*လောကကဏှာ* [*lò'ka'ka't'a:*] (ps. *loka*+*kathā*) (名) 昔話. 物語.

*လောကကောလာဟလ* [*lò'ka'kaola'hol*] (ps. *loka*+*kolāhala*) (名) 世界の不安.

*လောကဇာနည်* [*lò'ka'ka'no'*] (p. *loka*+*khāṇu*) (名) = *လောကဇာနည်*. 悪人.

*လောကဂတိ* [*lò'ka'kè'ə'te'*] (ps. *loka*+*gati*) (名) 人や動物の行為/営み.

*လောကဇနု* [*lò'ka'kè'ə'ru'*] (p. *loka*+*garu*) (名) = *လောကဇနု*. 世界の教師 (= 仏陀, ဗြဟ္မာ神).

*လောကဇနု* [*lò'ka'ku'ru'*] (s. *loka*+*guru*). = *လောကဇနု*.

*လောကဇနု* [*lò'ka'cakk'o'*] (p. *loka*+*cakkhu*) (名) = *လောကဇနု*. 世界の目 (= 太陽).

*လောကဇနု* [*lò'ka'cakk'so'*] (s. *loka*+*cakṣu*). = *လောကဇနု*.

*လောကဇာနည်* [*lò'ka'ca're'ya:*] (p. *loka*+*cariyā*) (名) (公の秩序と) 良俗. 道德.

※*ပု*・*လောက*・*လောကဇာနည်* 道德にもとる.  
*လောကဇာနည်* [*lò'ka'ca're'ya't'ə*] (p.





លោកនិរ្មាត [lò'ka'ninnirət] (p. loka +  
ninnāda) (名) ①世界中に響き渡る音。②世  
界中に名声が広がること。

លោកនិយម [lò'ka'ni'yòm] (ps. loka +  
niyama) (名) 世の常のこと。

លោកនិស្សរណធម៌ [lò'ka'nissara'na't'və] (p. loka + nissaraṇa + s. dharma) (名)  
(俗世間を解脱し悟りを得る法)。出世間法。

លោកនិស្សិត [lò'ka'nissət] (p. loka + nissita) (名)  
(名) この世に存在するもの。

លោកនិគិ [lò'ka'nirte'] (ps. loka + nīti) (名)  
公民学。

លោកន្ត [lò'kanta'ku:] (p. loka + anta + gū) (名)  
(名) 俗世を脱することに到達したもの (= 阿  
羅漢)。

លោកន្តស្វី [lò'kanta'tvəssəi] (p. loka +  
anta + dassi < dassin) (名) 世界の終りを見た  
人 (= 涅槃に入ったもの = 仏陀, 独覚, 阿羅  
漢)。

លោកន្តរ [lò'kanta'ra', -kəndə:] (p. loka +  
antara) (名) = លោកន្តរនរក. 世界中間地  
獄。

លោកន្តរនរក [lò'kanta'ra'nò'r'və', -kəndə'-] (p. loka + antara + naraka) . = លោកន្តរ.  
(名) 世界中間地獄に  
いる人。

លោកន្តរិកសត្វ [lò'kanta're'ka'sat] (p. loka +  
antarika + s. sattva) (名) 世界中間地獄に  
いる人。

លោកបថ [lò'ka'bət] (ps. loka + patha) (名)  
= លោកបទ. 世間の風習。

លោកបទ [lò'ka'bət] (ps. loka + pada) . =  
លោកបថ.

លោកបាល [lò'ka'ba:l] (ps. loka + pāla) (名)  
四天王 (= 世界の四方を守っている神。

ធាតុវង្ស [持国天. ភូគិ & គន្ធព្វា] 長, វិវុទ្ធក  
「増長天. ទេវតា & កម្ពណ្ណា] 長, វិរបក្ខ  
「広目天. នាគ] 長, កុរេវរ = វេស្សវណ  
「多聞天. យក្ស] 長」)。

លោកបិតា [lò'ka'bəida:] (p. loka + pitā <  
pitar, s. pitā < pitr) . = លោកជនក.

លោកបិតាមហា [lò'ka'bəida'mò'ha:] (p.  
loka + pitāmahā) (名) 世界の人々の祖父 (=  
ブラフマ神)。

លោកប្បវត្តិ [lò'kappa'vəət] (p. loka +  
pavatti) (名) = លោកប្រវត្តិ. 世界の歴史。

លោកប្រទិប [lò'ka'pro'ti:p] (s. loka +  
pradīpa) (名) 世界の光 (= 仏陀)。

លោកប្រវត្តិ [lò'ka'pro'vəət] (ps. loka +  
ប្រវត្តិ) . = លោកប្បវត្តិ.

លោកប្រសិទ្ធ [lò'ka'pro'sət] (s. loka +  
prasiddha) (形) 世界的に知られている。

លោកមាតា [lò'ka'mi'əda:] (p. loka + mātā <  
mātar, s. mātā < mātr) . = លោកជននី.

លោកយាត្រា [lò'ka'yi'ətra:] (s. loka +  
yātrā) (名) 世界の行くところ。世の人々の  
営み/生活。

លោកវិទ្យុនៈ [lò'ka'vəət't'a'nèə'] (p. loka +  
vaḍḍhana) (名) = លោកវិទ្យុនៈ. 世界の発展  
/ 進歩。

លោកវាទ [lò'ka'vi'ət] (ps. loka + vāda) (名)  
= លោកវោហារ. ①うわさ。②世の  
中の普通の言葉。

លោកវិជ្ជា [lò'ka'vicci'ə] (p. loka + vijjā)

(名) = លោកវិទ្យា. 宇宙学.

លោកវិទ [lə'ka'vut] (s. loka+vid) (名)  
宇宙学者.

លោកវិទូ [lə'ka'vi'tu:] (p. loka+vidū) (名)  
世界をよく知る人 (= 仏陀).

លោកវិទ្យា [lə'ka'vityi'ə] (s. loka+vidyā).  
= លោកវិជ្ជា.

លោកវិនាស [lə'ka'vi'ni'əh] (p. loka+vināsa,  
s. vināsa) (名) 世界の終り.

លោកវិជ្ជា [lə'ka'vutt'i?] (p. loka+vuḍḍhi).  
= លោកវិជ្ជនៈ.

លោកវោហារ [lə'ka'və'ha:] (p. loka+  
vohāra). = លោកវោទ.

លោកសក្ខី [lə'ka'sakk'i] (p. loka+sakkhī)  
(名) = លោកសាក្ខី. ①火. ②ប្រាជ្ញាមរត.

លោកសម្រ្គាះ [lə'ka'səŋkr'əh] (s. loka+  
saṃgraha) (名) 아마なく世界の人々を救う  
こと.

លោកសណ្ឋាន [lə'ka'sont'a:n] (p. loka+  
saṅṭhāna) (名) ①世界の形. ②地球.

លោកសន្តិភាព [lə'ka'sont'e'p'i'əp] (p. loka  
+santi+bhāva) (名) 世界平和.

លោកសន្តិសុខ [lə'ka'sont'e'sok] (p. loka+  
santi+sukha) (名) 世界の安寧.

លោកសន្តិវាស [lə'ka'sənni'vi'əh] (p. loka  
+sannivāsa, s. saṃnivāsa) (名) ①全人類.  
②全世界. ③→លោកសន្តិវាស.

លោកសព្វ [lə'ka'sap] (s. loka+śabda) (名)  
全世界の言語.

លោកសម្ពន្ធ [lə'ka'səmp'ən] (p. loka+  
sambandha) (形) 全世界的な. コスモポリタ

ンの.

លោកសម្ពន្ធនិយម [lə'ka'səmp'ənt'èə'ni'yòm]  
(p. loka+sambandha+niyama) (名) 世界  
主義.

លោកសាក្ខី [lə'ka'sa'k'sai] (s. loka+  
sākṣī). = លោកសក្ខី.

លោកសេដ្ឋ [lə'ka'se:t] (p. loka+seṭṭha).  
= លោកសេដ្ឋ.

លោកស្ថានុ [lə'ka'st'a'no?] (s. loka+  
sthānu). = លោកស្ថានុ.

លោកស្ថិតិ [lə'ka'st'e'te?] (s. loka+sthiti)  
(名) 世界が存続する時間. 世界の寿命.

លោកហាស [lə'ka'ha:h] (ps. loka+hāsa)  
= លោកហាសៈ. (名) 世界の人々の喜び/  
幸福.

លោកហាសៈ [lə'ka'ha'sa?] = លោកហាស.

លោកា [lə'ka:] (p. lokā<loka) (名) 全世  
界.

លោកាធិបតី [lə'ka't'i'pa'dai] (ps. loka+  
adhipati) (名) = លោកាភិប្រាយ. 世界の長  
(= ប្រាជ្ញាមរត, 皇帝).

លោកាធិបតេយ្យ [lə'ka't'i'pa'tai] (p. loka+  
adhipateyya) (名) 世俗的なことを/世論を  
重視すること.

លោកាធិប្បាយ [lə'ka't'ip'ba:i] (p. loka+  
adhipāya) (名) 地球に関する説明.

លោកានុកូល [lə'ka'nu'ko:l] (ps. loka+  
anukūla) (名) ①行儀作法. ②適合.

លោកានុវត្តន៍ [lə'ka'nu'vət] (p. loka+  
anuvattana) (名) = លោកានុវត្តិ. 世の中の  
しきたりに従うこと.

លោកានុវត្តិ [lò'ka'nu'vət] (p. loka+anu+vatti). = លោកានុវត្តន៍.

លោកាភិប្រាយ [lò'ka'p'i'pra:i] (s. loka+abhiprāya). = លោកាភិប្រាយ.

លោកាមិស [lò'ka'muh] (p. loka+āmisā) = លោកាមិសៈ. (名) 俗世間にとどまるように誘惑するもの (= រូប「色」, សំឡេង「声」, ក្លិន「香」, រស「味」, សម្ផស្ស「触」の5つ).

លោកាមិសៈ [lò'ka'mi'sa] = លោកាមិស.

លោកាយតៈ [lò'ka'ya'ta] (ps. loka+āyata). = លោកាយតសាស្ត្រ.

លោកាយតសាស្ត្រ [lò'ka'ya'ta'sa:h] (s. loka+āyata+śāstra) (名) = លោកាយតៈ. 順世論 (= 古代インドの唯物学派の1. 人間の生命は他の物質同様に四元素の結合した状態であるから死ねば元素に戻る. 従って, 来世も前世もなく天国も地獄も輪廻もないとする).

លោកាយតិកៈ [lò'ka'ya'te'ka] (ps. loka+āyatika) (名) 天国と地獄の存在を否定する人. 順世論者.

លោកាយតិកា [lò'ka'ya'te'ka:] (ps. loka+āyatikā <āyatika). (លោកាយតិកៈの女性形).

លោកិយ [lò'kai] (p. lokiya) = លោកិយ័. (形) ①この世の. ②(天/聖に対して)この世の. 俗な. 肉欲の. ③一時的な.

※ ធម៌លោកិយ = ធម៌លោក. この世の教え.

លោកិយចិត្ត [lò'ke'ya'cət] (p. lokiya+citta) (名) ①全ての人々の共通の気持. ②俗世間の人々の気持ち.

លោកិយជន [lò'ke'ya'c'vən] (p. lokiya+jana) (名) = លោកិយមហាជន. ①凡夫. 衆生.

②世界の人々.

លោកិយទ្រព្យ [lò'ke'ya'trəp] (p. lokiya+s.dravya) (名) = លោកិយសម្បត្តិ. ①天然資源. ②俗世間の人々の財産.

លោកិយធម៌ [lò'ke'ya't'və] (p. lokiya+s.dharma) (名) 全人類のための仏法.

លោកិយភាព [lò'ke'ya'p'i'əp] (p. lokiya+bhāva) (名) 一時性.

លោកិយមហាជន [lò'ke'ya'mò'ha'c'vən] (p. lokiya+mahā+jana). = លោកិយជន.

លោកិយសត្ត [lò'ke'ya'sat] (p. lokiya+satta). = លោកិយសត្វ.

លោកិយសត្វ [lò'ke'ya'sat] (p. lokiya+s.sattva) (名) = លោកិយសត្ត. 世界に存在する生物.

លោកិយសទ្ធា [lò'ke'ya'satt'i'ə] (p. lokiya+s.saddhā) (名) 世間の宗教/信仰.

លោកិយសម្បត្តិ [lò'ke'ya'səmbat] (p. lokiya+sampatti). = លោកិយទ្រព្យ.

លោកិយ័ [lò'kai] = លោកិយ.

※ ជំនីលោកិយ័ គុលេរ.

※ អាលោកិយ័ភាថ (罵).

លោកុត្តរ [lò'kotta'ra, lò'kotdɔ:] (p. loka+uttara) (名) ①天国. ② = លោកុត្តរធម៌. (形) 脱世界の. 超世俗的な.

លោកុត្តរចិត្ត [lò'kotta'ra'cət] (p. loka+uttara+citta) (名) 世の欲望を断ち切った心.

លោកុត្តរធម៌ [lò'kotta'ra't'və] (p. loka+uttara+s. dharma) (名) = លោកុត្តរ. (俗

世界の欲望を絶って悟りを得る方法)。出世間法(←*preṣāṭṭhā* = *preṣāṭṭhā* 「預流」, *preṣāṭṭhā* 「預流果」, *sakkāṭṭhā* 「一來向」, *sakkāṭṭhā* 「一來果」, *asakkāṭṭhā* 「不還向」, *asakkāṭṭhā* 「不還果」, *arāṇakā* 「阿羅漢向」, *arāṇakā* 「阿羅漢果」の4種, 8ステップがある)。

*lokaṭṭhā* [lò:kotta'ra'p'ol] (p. loka + uttara + phala) (名) *lokaṭṭhā* によって得られる果(→*lokaṭṭhā*)。

*lokaṭṭhā* [lò:kotta'ra'p'u:m] (p. loka + uttara + bhūmi) (名) (*lokaṭṭhā* 「欲界」, *lokaṭṭhā* 「色界」, *lokaṭṭhā* 「無色界」の三界を離脱した世界)。

*lokaṭṭhā* [lò:kotta'ra'mèə'] (p. loka + uttara + magga) (名) (*lokaṭṭhā*, 即ち, *lokaṭṭhā* 「欲界」, *lokaṭṭhā* 「色界」, *lokaṭṭhā* 「無色界」の三界を離脱する道)。

*lokaṭṭhā* [lò:kotta'ra'sombat] (p. loka + uttara + sampatti) (名) 涅槃。

*lokaṭṭhā* [lò:kotta'ra'p'i'sa'mai] (p. loka + uttara + abhisamaya) (名) 涅槃を得ること。

*lokaṭṭhā* [lò:kotta'ra're'yèə'mèə'] (p. loka + uttara + ariya + magga) (名) 俗世間を去って悟りへ達する道。

*lokaṭṭhā* [lò:ke:h] (s. loka + iśa) (名) 全ての生物に勝るもの。

*lokaṭṭhā* [lò:ke'sva'ra'] (s. loka + iśvara)

(ok.) (名) 観世音菩薩。

*lokaṭṭhā* [lò:ŋ] (名) ①(臀部からひざまでの部分)。②(cf. t. 脇 : lo:ŋ). 棺。(エ)→*lokaṭṭhā*。

\**lokaṭṭhā* = *lokaṭṭhā* = *lokaṭṭhā*. (植) クリブテロア科ブコイノキ, *Crypteronia paniculata* (S)。

\**lokaṭṭhā* → *lokaṭṭhā* 腰をくねらせて歩く(?)。

\**lokaṭṭhā* → *lokaṭṭhā* 大慌てに慌てて。

*lokaṭṭhā* [lò:n] (p. loṇa) = *lokaṭṭhā*. (形) ①塩辛い。塩を含む。②アルカリ性の。

*lokaṭṭhā* [lò:na'] = *lokaṭṭhā*。

*lokaṭṭhā* [lò:na'p'i'əp] (p. loṇa + bhāva) (名) ①塩辛さ。塩気。②アルカリ性。アルカリ度。

*lokaṭṭhā* [lò:nampul] (p. loṇa + ambila) (形) 塩辛くて酸っぱい。(名) 塩辛くて酸っぱい食べ物。

*lokaṭṭhā* [lò:na'saot'èə'nèə'kam] (p. loṇa + sodhana + kamma) (名) 磷酸肥料を施すこと。

*lokaṭṭhā* [lò:t] (cf. t. 跳 : lò:t) (動) ①跳ぶ。跳ねる。(ボールが) 弾む。とび(込む。つく)。②(心臓が) 脈打つ。③走る。(形) 裕福な。出世している。 *lokaṭṭhā*・*lokaṭṭhā*・*lokaṭṭhā* ひとつの話から別の話へとぶ。

\**lokaṭṭhā*・*lokaṭṭhā* 飛び上がって(踵が尻にぶつかるくらいに)足を引きつける。

※*លោត*・*កញ្ចាត់*・*លាត់*・*កវ៉ៃញ្ជី* 右へ左へと  
跳んで身構える(←特にキックボクシングの試  
合を始める前のお祈りで)。

※*លោត*・*កញ្ចាត់* *ប៊យ័ន*・*ប៊យ័ន* 飛び回る/飛  
び上がる/跳ね回る。 *អរ*・*លោត*・*កញ្ចាត់*  
喜んでとび跳ねる。

※*លោត*・*កន្រ្ទី* = *ចាក*・*កន្រ្ទី*。①片足で跳  
ぶ。②石けり(←遊び)。

※*លោត*・*កន្ទី* 飛び越す。

※*លោត*・*កម្ពស់* 走り高飛び。

※*លោត*・*កូន*・*ក្រាញ់* (煮詰めているものが)  
沸騰して泡を出す。 *ស្ករ*・*ពុះ*・*លោត*・*កូន*・  
*ក្រាញ់* (煮詰めている) サトウヤシの汁が沸  
騰して泡を出す。

※*លោត*・*ក្បាល*・*ទៅ*・*មុន* 頭から飛び込む。

※*លោត*・*ក្រមាល់* → *លោត*・*ភ្លោ*・*លោត*・  
*ក្រមាល់*。

※*លោត*・*ទាំ*・*ពស់*・*វ៉ៃក* → *កវ៉ៃ*・*អាចម៍*・  
*គោ*・*ហ៊ាន*・*លោត*・*ទាំ*・*ពស់*・*វ៉ៃក* 螞蟻の斧。

※*លោត*・*ខ្ញុំ*・*ៗ* (うれしくて) *ប៊យ័ន*・*ប៊យ័ន*  
跳ぶ。

※*លោត*・*ចម្ងាយ* 幅飛び。

※*លោត*・*ចុះ* 飛び下りる。 *លោត*・*ប្រូង*・  
*ចុះ*・*ទៅ*・*កូន*・*ទឹក* とほんと水に飛び込む。

※*លោត*・*ច្រើន*・*ៗ* *ប៊យ័ន*・*ប៊យ័ន* 跳ぶ。

※*លោត*・*ធ្លាក់*・*(យោង)* *ប៉ារ៉ា*・*ស្យូ*・*ត* 以降  
りる。

△*ទាហាន*・*លោត*・*ធ្លាក់*・*យោង* = *ទាហាន*・  
*ធ្លាក់*・*យោង*。 降下兵。

※*លោត*・*រុញ* *ប៉ា*・*ត* 飛び移って動かないでい  
る。

※*លោត*・*ភ្លោ*・*លោត*・*ក្រមាល់* *មេ*・*ចា*・*ចា*  
に飛び上がる/回る。

※*លោត*・*ដាំ*・*ដួង* とんぼ返りをうつ。

※*លោត*・*ដាំ*・*ទីង* とんぼ返りをうつ。

※*លោត*・*ខ្លឹម*・*ខាក់*・*ៗ* (ៗ = *ខ្លឹម*・*ខាក់*) →  
*ចេះ*・*ដួង*・*លោត*・*ខ្លឹម*・*ខាក់*・*ៗ* 心臓がとき  
どきする。

※*លោត*・*តន្រ្តី* 同じところで *ប៊យ័ន*・*ប៊យ័ន* 跳ぶ。

※*លោត*・*ត្រអាល* 跳ね/飛び回る。

※*លោត*・*ថ្នោល* 棒高飛び。

※*លោត*・*ទឹក*・*ប្រូង* 水にとほんと飛び込む。  
*លោត*・*ទឹក*・*ស្លាប់* 身投げする。

※*លោត*・*ទឹក*・*សម្លាប់*・*ខ្លួន* 身投げする。

※*លោត*・*បំព្រួត* *ប៊យ័ន*・*ប៊យ័ន* 跳ぶ。

※*លោត*・*បំព្រួង* 飛び越す/越える。

※*លោត*・*ប្រយោគ* → *វៃ*・*លោត*・  
*ប្រយោគ* 意識する。

※*លោត*・*ផ្ទាល់*・*ៗ* *ប៊យ័ន*・*ប៊យ័ន* 跳ぶ。

※*លោត*・*ផ្ទាញ* → *ត្រី*・*លោត*・*ផ្ទាញ* 魚がばっ  
とはねる。

※*លោត*・*ផ្ទោត* ばつと跳ぶ。

※*លោត*・*ផ្ទោត*・*ៗ* *ប៊យ័ន*・*ប៊យ័ន* 跳ぶ。

※*លោត*・*ផ្ទោះ* ①飛び越す。②(話がひとつか  
ら他へ)飛躍する。 *លោត*・*ផ្ទោះ*・*រំលង*・  
*របង* 垣根を飛び越える。

※*លោត*・*ផ្ទោះ*・*វៃខ្ពស់* 高飛び。ハイジャンプ。

※*លោត*・*ពី*・*រឿង*・*មួយ*・*ទៅ*・*រឿង*・*មួយ*・  
*ទៀត* ひとつの話から別の話へとぶ。

※*លោត*・*រំលង* 飛び越す。

※*លោត*・*ស* = *ស*・*លោត*。 ばつと跳ぶ。

※*លោត*・*ហាក់* (話が) 飛躍する。

※*लोढा*・*लोढी*・*लोढी*・*लोढी* 馬の背に飛び乗る。  
 ※*लोढा*・*लोढी*・*लोढी* 跳ねかえる。バウンドする。  
 ※*लोढा*・*लोढी* (遊び) バンブーダンス。  
 ※*लोढा*・*लोढी*・*लोढी* びよんびよん跳ぶ。跳ね回る。  
 ※*लोढा*・*लोढी* 縄飛び。  
 ※*लोढा*・*लोढी*・*लोढी* 心臓の鼓動。  
 ※*लोढा*・*लोढी* 飛び込み板。  
 ※*लोढा*・*लोढी* ①愚かな。だまされやすい。②おだてにのる。  
 ※*लोढा*・*लोढी* 落下傘。  
 ※*लोढा*・*लोढी* 脈がうつ。  
 ※*लोढा*・*लोढी* 動悸がする。  
 ※*लोढा*・*लोढी* 飛び込み/踏み切り台。スプリングボード。  
 ※*लोढा*・*लोढी* = *लोढा*・*लोढी*。  
 ※*लोढा*・*लोढी* ①跳ぶ。跳んで行く。②さすらう。  
*लोढा* [lò:t] (p. lodda?) (名) (木)。  
*लोढा* [lò:n] (エ) → *लोढा*・*लोढा*。  
*लोढा* [lò:p] (ps. lopa) (モ) 省略。消去。  
*लोढा*कम्पु [lò'pa'kam] (p. lopa+kamma) (名) 省略。消去。  
*लोढा*कारण [lò'pa'ka:] (ps. lopa+kāraṇa) (名) ①省略/消去理由。②省略/消去事項。  
*लोढा*नीय [lò'pa'nei] (ps. lopa+naya). = *लोढा*नीय。  
*लोढा*सन्धि [lò'pa'santi] (p. lopa+sandhi, s. saṃdhi) (名) (パーリ語やサンスクリット語の母音又は音節を消去するサンデイ)。

*लोढा* [lò:p] (ps. lobha) (名) 欲望。欲張り。  
 ※*लोढा*・*लोढी* がつがつしている。高望みをする。欲張り/貪欲/強欲な。  
*लोढा*: [lò'p'èə'] (ps. lobha) (名) ①貪欲 (←*लोढा*, 即ち仏教でいう*लोढा*:「瞋恚」, *लोढा*:「渴愛」, *लोढा*:「貪欲」, *लोढा*:「愚痴」の4煩惱の中のひとつ)。②貪欲 (←*लोढा*:「食」, *लोढा*:「瞋」, *लोढा*:「痴」の三欲のひとつ)。  
*लोढा*चित्त [lò'p'èə'cat] (ps. lobha+citta) (名) = *लोढा*चित्त। 欲張りの気持ち。  
*लोढा*चेतना [lò'p'èə'ce'ta'na:] (p. lobha+cetanā). = *लोढा*चित्त。  
*लोढा*मूल [lò'p'èə'mu:l] (ps. lobha+mūla) (名) 欲張りの源。  
*लोढा* [lò'p'ò:] (p. lobho<lobha) (形) 極めて欲張りな/欲望の強い。  
*लोढा* [lò:m] (動) (cf. t. लोमः lo:m). 慰める。なだめる。あやす。(名) (ps. loma). 毛。  
 ※*लोढा*・*लोढी* しつこく説得する。  
 ※*लोढा*・*लोढी* 慰める。なだめる。あやす。甘い言葉をかける。  
 ※*लोढा*・*लोढी* 守護神にお供えをして怒りを鎮める。  
*लोढा*कुप [lò'mèə'ko:p] (ps. loma+kūpa) (名) 毛穴。  
*लोढा*चर्म [lò'mèə'cam] (p. loma+camma) (名) 毛皮。  
*लोढा*वर्ण [lò'mpəə] (s. loma+varṇa) =

លោមពណ៌. (名) 皮膚/毛の色. (形) 姿  
の美しい.

※រូប. លោម. លោមពណ៌ 姿の美しい.

លោមពណ៌ [lò'mpɔə] = លោមពណ៌.

លោមមថា [lò'mèə'macc'a:] (p. loma +  
macchā < maccha) (名) (動物) セイウチ.

លោមសារ [lò'mèə'sa:] (s. loma + sāra)  
(名) エメラルド.

លោមា [lò'mi'ə] (名) ① (p. lomā < loma).  
(王) 毛. ② (cf. t. 𑜀𑜢𑜤𑜰𑜫: lo:ma:). イル  
カ.

លោលតា [lò'lèə'ta:] (ps. lola + tā) (名)  
子供っほいこと. 幼稚. (←女が).

លោលតាត [lò'lèə'p'i'əp] (ps. lola + bhāva)  
(名) 子供っほさ. 幼稚さ. (←女の).

លោលា [lò'li'ə] (ps. lolā < lola) (形) 子供っ  
ほい. 幼稚な. (←女が).

លោលុប [lò'lòp] (ps. lolupa) (形) =  
លោលុភ. 欲張りな.

លោលុបថារ [lò'lu'pa'ca:] (ps. lolupa + cāra)  
(動) 欲張る.

លោលុភ [lò'lòp] (s. lolubha). = លោលុប.

លោហៈ [lò'ha:] (ps. loha) (名) 金属.  
※បំពង់. រំលាយ. លោហៈ 坩堝.

លោហកម្ម [lò'ha'kam] (p. loha + kamma)  
(名) = លោហកិច្ច. ① 金属を作ること. ②  
金属を取り扱う職業.

លោហកម្មករ [lò'ha'kamma'kə:] (p. loha +  
kamma + kara) (名) 冶金工.

លោហករ [lò'ha'kə:] = លោហាករ.

លោហកាន្ត [lò'ha'ka:n, -ta:] (s. loha +

kānta) (名) 磁石.

លោហការ [lò'ha'ka:] (ps. loha + kāra) (名)  
= លោហការី. 金属職人. 鍛冶屋.

លោហការិកា [lò'ha'ka're'ka:] (ps. loha +  
kārikā < kāraka). (លោហការ of 女性形).

លោហការិនី [lò'ha'ka're'ni:] (ps. loha +  
kārinī < kārin). (លោហការ of 女性形).

លោហការី [lò'ha'ka'rəi] (ps. loha + kāri <  
kārin). = លោហការ.

លោហកិច្ច [lò'ha'kəc] (p. loha + kicca). =  
លោហកិម្ម.

លោហកិម្មៈ [lò'ha'komp'èə?] (ps. loha +  
kumbha) (名) 金属製鍋/ポット. やかん.

លោហកិម្មី [lò'ha'komp'i:] (ps. loha +  
kumbhī). = លោហកិម្មីនរក.

លោហកិម្មីនរក [lò'ha'komp'inò'r'wò?] (ps.  
loha + kumbhī + naraka) (名) = លោហកិម្មី.  
(銅の) 釜で煮られる地獄.

លោហជាតិ [lò'ha'ci'ət] (ps. loha + jāti)  
(名) ① 金属性. ② 全ての金属.

※អណ្តើ. លោហជាតិ = អណ្តើ.  
លោហធាតុ. 金属の坑.

លោហជាល [lò'ha'ci'əl] (ps. loha + jāla)  
(名) 金属の網.

លោហជិត [lò'ha'ci'ut] (s. loha + jī) (名)  
ダイヤモンド.

លោហធាតុ [lò'ha't'i'ət] (ps. loha + dhātu)  
(名) ① 金属. ② 鉱石. ③ (元素としての) 金  
属.

※លោហធាតុ. ផ្សំ 合金.

※លោហធាតុ. មាន. ដុំទ្រុឌ 贵金属.

※*ភិនលោហធាតុ* (ឲ្យសំរឹបត) 金属を圧延する。

※*ចម្លាក់លោហធាតុ* 彫金。

※*បញ្ចះលោហធាតុ* 合金にする。

※*រំលាយសម្រាំងលោហធាតុ* 金属を精練する。

※*ស្នូលោហធាតុ* 金属を精練する。

※*អណ្តូងលោហធាតុ* = *អណ្តូងលោហជាតិ* 金属の坑。

*លោហធាតុវិទ្យា* [lò'ha't'irə̀ə̀vityiə̀] (s. loha + dhātu + vidyā) (名) 鉱石学。

*លោហនាឡិ* [lò'ha'niə̀l] (p. loha + nāli) (名) ①金属の容器。②重し。

*លោហគណ* [lò'ha'p'ə̀ən] (p. loha + bhaṅḍa) (名) 金属製の物。金物。

*លោហភាជន៍* [lò'ha'p'irə̀c] (ps. loha + bhājana) = *លោហភាជន៍* (名) 金属製の食器/容器。

*លោហភាជន៍*: [lò'ha'p'irə̀cə̀ə̀nə̀ə̀] = *លោហភាជន៍*。

*លោហម័យ* [lò'ha'mèi] (ps. loha + maya) (形) 金属製の。

*លោហមល* [lò'ha'm'əl, -mèə̀'èə̀] (ps. loha + mala) (名) 鍔。

*លោហមិស្សក* [lò'ha'missa'ka:] (p. loha + missaka) (名) 合金。

*លោហវត្ថុ* [lò'ha'və̀ə̀tt'o'] (p. loha + vatthu) (名) ①金属の物。②金属。

*លោហវិទ្យា* [lò'ha'vityiə̀] (s. loha + vidyā) (名) 金属組織学。

*លោហសទិសកម្ម* [lò'ha'sa'ti'sa'kam] (p.

loha + sadisa + kamma) (名) ①金属化。②金属で被うこと。金属被覆処理。

*លោហាករ* [lò'ha'ka:] (ps. loha + ākara) = *លោហករ* (名) 金属の鉱山。

*លោហិត* [lò'hət] (ps. lohita) (名) ①血液。②血のつながり。血縁。(形) 赤い。

※*ក្រវីសលោហិត* 血統。家系。子孫。

※*វិទ្យុលោហិត* ①血のつながり。②血のつながりのある人。

※*ញាតិលោហិត* 血族。

*លោហិតកសិណ* [lò'he'ta'ka'sən] (p. lohita + kasiṇa) (名) 赤(→*កសិណ*「三界の煩惱を遠離するための禪観」)。

*លោហិតចន្ទី* [lò'he'ta'can] (ps. lohita + candana) (名) (植) (ចន្ទី) (←赤い品種)。

*លោហិតជាតិ* [lò'he'ta'ciət] (ps. lohita + jāti) (名) ヘモグロビン。

*លោហិតធារ* [lò'he'ta't'irəriə̀] (ps. lohita + dhārā) (名) とくとく流れる血。

*លោហិតនទី* [lò'he'ta'nèə̀'ti:] (ps. lohita + nadī) (名) (戦いや争いで切りあってできた) 血の川。

*លោហិតបក្ខនិកាពាធ* [lò'he'ta'pakk'anti'ka'piət] (p. lohita + pakkhandikā < pakkhandaka + ābādha) (名) ①赤痢(←血便がでる)。②肛門から出血する病気。

*លោហិតពណ៌* [lò'he'ta'pə̀ə̀] (s. lohita + varṇa) = *លោហិតពណ៌* (名) 赤色。

*លោហិតពណ៌* [lò'he'ta'pə̀ə̀] = *លោហិតពណ៌*。



លោហិតពស្ត្រា [lò'hè'ta'pɔəh] (s. lohita +  
vastra) = លោហិតពស្ត្រា. (名) 赤い布.

លោហិតពស្ត្រា [lò'hè'ta'pɔəstra:] =  
លោហិតពស្ត្រា.

លោហិតពិការ [lò'hətpi'ka:] (ps. lohita +  
vikāra) (名) 血液病/疾患.

លោហិតភក្ខ [lò'hè'ta'p'èə'] (p. lohita +  
bhakha) (名) = លោហិតភក្ខ. 血を吸う  
虫/食う動物 (←シラミ, 蚊, 虎など).

លោហិតភក្តិ [lò'hè'ta'p'èə'] (s. lohita +  
bhakti) (形) 残酷な. 血を流すのを好む.

លោហិតភក្ត្យ [lò'hè'ta'p'èə'] (s. lohita +  
bhakṣa). = លោហិតភក្ត្យ.

លោហិតម្ភ [lò'hè'tam] (p. lohita + ambha)  
(名) 血漿.

លោហិតវិប្បកម្ម [lò'hè'ta'vappa'kam] (p.  
lohita + vappa + kamma) (名) 血液培養.

លោហិតវិជ្ជា [lò'hè'ta'vicciə] (p. lohita +  
vijā) (名) 血液学.

លោហិតវិទូ [lò'hè'ta'vi'tu:] (p. lohita + vidū)  
(名) 血液学者.

លោហិតវិបរិត [lò'hətviparət] (ps. lohita  
+ viparīta) (名) 血液の病気.

លោហិតសម្ពន្ធ [lò'hè'ta'somp'òn] (p. lohita  
+ sambandha) (名) 血のつながり. 血縁.

លោហិតាគារ [lò'hè'ta'kiə] (ps. lohita +  
agāra/āgāra) (名) 血液銀行.

លោហិតាពាធ [lò'hè'ta'pirət] (ps. lohita +  
abādha) (名) 悪い血が原因の病気.

លោហិតារុណ [lò'hè'ta'run] (s. lohita +  
aruṇa) (名) 明け方. 暁. 曙.

លោហិតុប្បាទ [lò'hè'topba:t] (p. lohita +  
uppāda) (名) (仏陀の身体に危害を加えよう  
とする罪) (→ អនន្តរិយកម្ម 「無間業. 仏教徒  
として最大の罪」).

លោហិតុស្សាហកម្ម [lò'hè'tossa'ha'kam] (p.  
lohita + ussāha + kamma) (名) 冶金業.

លោហិតុស្សាហការី [lò'hè'tossa'ha'ka'rāi]  
(p. lohita + ussāha + kāri < kārin) (名) 冶金  
工.

លោះ [l'ə̀h] (動) ① 奴隷の身から自由の身と  
なる (←借金を払って). 身代金を払う. 質草  
を受け出す. ② 奴隷を買う. 奴隷として買う.  
③ 金を払って買い戻す (←買い戻し付きの売り  
契約で). ④ (弓を) 射る. (銃を) 発射する.  
⑤ ~し損なう. ⑥ 激しく非難する. (名) (木)  
= ចំពេញ. វាជ្យ. センダン科サントール, ケ  
チャペ, Sandoricum koetjape, ក្រែង្រង. អ  
カネ科ミサオノキ属, Randia tomentosa  
(H). (エ) → លោះ. លាយ. លោះ.  
កាំ. ភ្លើង 発砲する.

※ លោះ. កម្លាំង → ស៊ី. ពោះ. លោះ. កម្លាំង  
子供/弟子のおかげで苦勞して働かなくて安  
楽に暮す.

※ លោះ. កំហុស 贖罪する.

※ លោះ. ទាន → ~មិន. លោះ. ទាន 決して必  
ず~した (←過去に).

※ លោះ. ខ្ញុំ = លោះ. លា. ខ្ញុំ. 奴隷を買う.

※ លោះ. ខ្លួន (奴隷が自らの借金を払って自由  
の身になる).

※ លោះ. ភ្នំ (奴隷の借金を代りに払ってその  
奴隷を自分のものにする). 奴隷を買う.

※*លោះ*·*បាប* 贖罪する。  
 ※*លោះ*·*មនុស្ស*·*ប្រើ* 下男を買う。  
 ※*លោះ*·*របស់*·*ចំណាំ* 質草を受け出す。  
 ※*លោះ*·*លា*·*ខ្ញុំ* = *លោះ*·*ខ្ញុំ*。  
 ※*លោះ*·*អស់*·*ព្រលឹង*·*ព្រលះ* 気絶する。  
 ※*ដំឡូង*·*លោះ* 身代金。  
 ※*ថ្ម*·*លោះ* 身代金。  
 ※*ប្រាក់*·*លោះ* 身代金。  
*លោះ*·*លាយ* [l'əh li'ai] (形) ①楽しい。幸せな。②豊かな。  
*លៅ* [l'əw] (名) (斧や鉈の刃の柄を通すための穴)。  
 ※*ស្មៀត*·*លៅ*·*តួថៅ* (斧の頭と柄の間に差し込んだくさび)。  
*លំ* [lòm] (形) 作りかけの(道)。  
 ※*លំ*·*ៗ* いかげんに。 *ធ្វើ*·*ការ*·*លំ*·*ៗ*  
 いかげんに働く。 *ធ្វើ*·*ការ*·*លំ*·*ៗ*·  
*សោះ*·*វៃត*·*គេ*·*ថា* 文句を言われぬ程度におざなりに働く。  
 △*ចាំ*·*លំ*·*ៗ* 荒削りする。  
 ※*ផ្លូវ*·*លំ* 名ばかりの道。小道。山道。臨時の道。未舗装道路。  
 ※*ម*·*លំ* ①(屋根のわらや瓦の一番上を押える棒)。②(村などの)最長老の人。最古木。動物の群れの長。  
*លំ*·*គេញ* [lòmkeŋ] (形) = *វៃត*·*គេញ*。(手足の動きが)はやい。手足をはやく動かす。  
 ※*អស់*·*អញ*·*លំ*·*គេញ* 専心して。心をこめて。ベストを尽くして。  
*លំ*·*ចង* [lòmcoŋ] (名) (ハス)。  
 ※*លំ*·*ចង*·*ស្បៀង* = *ស្បៀង* = *សត្វ*·*បង្កើត* =

*ស្បៀង*·*កង* (俗)。(ハス) (←花は濃いピンク又は赤。八重でまん丸)。  
*លំ*·*ញង* [lòmŋoŋ] (形) しなやかな。柔らかい。  
 ※*ត្រប់*·(*ពុត*)·*លំ*·*ញង* (ハス)。  
*លំ*·*ដាប់* [lòmɔp] (cf. *អណ្តាប់*) (ok. laŋtəp「収集」?) (cf. t. *រក្ស*·*រាប់*·*រាប់*·*រាប់*) (名) ①順序。順番。②(今)度。(次)回。  
*លំ*·*ដាប់*·*វិន*·*ទុក្ខ*·*ភាគី*·*ការ* 相続/継承の順位。  
 ※*លំ*·*ដាប់*·*ក្រោយ*·*បំផុត* ぶり。  
 ※*លំ*·*ដាប់*·*ជេដា*·*ភាព* 年長の順。 *ភាម*·  
*លំ*·*ដាប់*·*ជេដា*·*ភាព* 年長の順に。  
 ※*លំ*·*ដាប់*·*គ*·*មក* その次に。それから。  
 ※*លំ*·*ដាប់*·*នោះ* ①その後。それから。②その時。  
 ※*លំ*·*ដាប់*·*លំ*·*ដោយ* 順番。段階。 *ជា*·  
*លំ*·*ដាប់*·*លំ*·*ដោយ* 相次いで。 *ភាម*·  
*លំ*·*ដាប់*·*លំ*·*ដោយ* 順々に。  
 ※*លំ*·*ដាប់*·*សក្តិ* 地位の順序。  
 ※*លំ*·*ដាប់*·*សិក្សា* 学歴。  
 ※*លំ*·*ដាប់*·*អក្ខរ*·*ក្រម* アルファベット順。  
*រៀប*·*ភាម*·*លំ*·*ដាប់*·*អក្ខរ*·*ក្រម* アルファベット順に並べる。  
 ○*ជា*·*លំ*·*ដាប់* ①順番/順々に。②次々に。とんとん。 *ថយ*·*ចុះ*·*ជា*·*លំ*·*ដាប់* 漸減する。  
*ទិវា*·*ភាគី*·*កន្លង*·*ទៅ*·*ជា*·*លំ*·*ដាប់* 月日が経って。 *ចម្រើន*·*ជា*·*លំ*·*ដាប់* 漸増する。  
 ※*ភាម*·*លំ*·*ដាប់* ①→*ដេញ*·*ភាម*·*លំ*·*ដាប់* 次々に問い詰める。②→*សាក*·*សួរ*·*ភាម*·  
*លំ*·*ដាប់* 問い詰める。  
 ※*ត្រូវ*·*លំ*·*ដាប់* 順番が正しい。  
 ※*បញ្ជី*·*លំ*·*ដាប់* 一覧表。目録。

※*ကစ.လိမာ်* めちゃくちゃ/乱雑な。

*လိမာ်* [lòmdaoi] (エ) (cf. *မာဏုဏယ*).  
→*လိမာ်.လိမာ်*.

*လိမာ်* [lòmto:n] (動) 身をかがめる。おじ  
ぎする。(←身体も気持も低くする)。

※*လိမာ်.ကယ* 身をかがめる (= お辞儀す  
る)。

※*ရိပ်.လိမာ်* 尊敬の気持を表わす。

*လိမာ်* [lòmni:ac] (<ဓာတ်) (名) 引潮。

*လိမိမ်* [lòmnuŋ] (<ဒိမ်) (名) 安定。平衡。  
釣り合い。バランス。

※*လိမိမ်.စိမ်* 化学的平衡。

※*လိမိမ်.ပရိယ* 座席の安定性。

※*ပုတ်.ပရိ.လိမိမ်* バランスがくずれる/を失  
う。

※*မာပ်.လိမိမ်* 釣り合う。

※*ကမ္ဘာ.လိမိမ်* ~ ~の均衡/バランスを保つ。

※*မိပ်.လိမိမ်* (心の。物が) 平衡を失う。

*လိမာ်* [lòmna:w] (<ါမ်) (名) ①住居。す  
みか。②住所。 *လိမာ်.ဂါဂ.ယာဂ* あば  
ら家。

※*လိမာ်.ညာ* →*လိမာ်.ညာ*。

※*လိမာ်.ဂါဂ.ညာ.က* 法定住所。本籍。

※*လိမာ်.ဂါမ်* 選定住所 (= 訴訟書類の送付  
先)。

※*လိမာ်.ဂါဂ* 居所。現住所。

※*လိမာ်.မိမိ.လိမာ်* 夫婦が同居している所。

※*ကံတမ်.လိမာ်* 船の母港。

※*ခါမ်.လိမာ်* 住所のある所。居住地。

※*ခါမ်.လိမာ်* 自宅搜索をする。

※*ဂါမ်.လိမာ်* ①居を定める。②訴訟書類の送

り先を選定する。

※*ခါမ်.ဂါမ်.လိမာ်* →*ကံတမ်.ကမ္ဘာ.ဂါမ်.လိမာ်*  
*ကံတမ်.ခါမ်.ခါမ်.လိမာ်* 都市計画委  
員会。

※*ခါမ်.လိမာ်* ①住んでいる所。住居。家。すみ  
か。②住所。

※*ခါမ်.လိမာ်.ဂါဂ.လိမာ်* 定住所。

※*ပုတ်.လိမာ်* 引越し。移住。

※*ညာ.လိမာ်* 住所を変える。引越す。移住  
する。

※*ကံတမ်.လိမာ်* (家とその周りの庭も田も家畜  
小屋も含める広い1区域)。

※*ကံတမ်.ဂါဂ.လိမာ်* 住居に不法侵入す  
る。

*လိမာ်.ညာ* [lòmna:w'ta:n] (*လိမာ်*+*p.*  
*thāna*) (名) 住所。住居。

*လိမာ်* [lòmna:əm] (<ါမ်) (名) ①品行。②行  
動。態度。物腰。③方法。やり方。(やり方の)  
見本。手本。④習慣。⑤形。⑥序文(←小説、  
論文等の)。*လိမာ်.ဂါမ်* しなやかな態度。

※*လိမာ်.က* 指揮。指導。

※*လိမာ်.ဂါမ်* ①元来の方法。②序文。

*ခါမ်.လိမာ်.ဂါမ်* 普通のやり方と異なる。  
常識はずれの。

※*လိမာ်.ဂါမ်* 歩く様子。歩き方。

※*လိမာ်.ညာ* 旅行日程。

※*လိမာ်.မိမိ.လိမာ်* いい態度。やわらかい物腰。

※*လိမာ်.လိမာ်* 文体。

※*ခါမ်.လိမာ်* 常識はずれの。

*ခါမ်.လိမာ်* ~ ~風になる。 *ခါမ်.မိမိ.*

*လိမာ်.ဂါမ်.ကံတမ်.ဂါမ်* フランス語化する。

※*មាន់លំនាំភាម* 順応/適応する。

※*យកលំនាំភាម* 見習う。真似する。(理論、  
西欧)化する。

*លំប៉ា* [lòmpa:] = *ទ្រាំប៉ា*。

*លំបាក* [lòmba:ʔ] (cf. *ពិបាក*) (cf. t.

*តាំហា្គ*: lambà:k) (形) ①難しい。②貧乏な。

③厳しい(先生)。(動) ①苦勞する。②心配  
する。③困る。(名) ①困難。②迷惑。③貧乏。

*ធ្វើបានដោយលំបាក* 困難の下に実行可  
能だ。 *ប្រឹងធ្វើការងារលំបាក* 難しい  
仕事に取り組む。

※*លំបាកចិត្ត* 困惑する。悩む。重荷だ。(望  
みがかなわなくて) 苦しい。(←ひとつのこと  
に困る。 *ពិបាកចិត្ត* とほぼ同じ)。

※*លំបាកភោកយ៉ាក* 貧乏で困窮している。

※*លំបាកលំបិន* (生活が) 苦しい。貧乏な。  
困っている。

※*លំបាកវេទនា* 惨めな。苦勞している。

※*ការលំបាក* → *ទ្រាំបានចេញពី*  
*សាលាមានការលំបាកច្រើន* 苦勞して  
学校を卒業する。

※*ក្រលំបាក* とても貧しい。貧乏で苦勞してい  
る。

※*ក្រីក្រលំបាក* 極めて貧しい。

※*គ្រា* *លំបាក* 生活に困っている/貧乏してい  
る時。

※*ទុកលំបាក* 苦勞。貧苦。

※*ទាំងលំបាក* 苦勞して。

※*រងលំបាក* 苦しむ。

※*លំបែកលំបាក* (生活が) 大変苦しい。貧  
乏な。困っている。

*លំបិន* [lòmban] (エ) (cf. *ពិបិន*)。→

*លំបាកលំបិន*。

*លំបែកលំបាក* [lòmbe:ʔ lòmba:ʔ] (形) (生  
活が) 大変苦しい。貧乏な。困っている。

*លំបោរ* [lòmbo] (名) (植) フタバガキ科サ  
ラノキ属, *Shorea hypochra?* (S)。

*លំបក* [lòmpe:ʔ] (t. *តំបក*: lə:m p'ə:k)  
(名) (舞台/儀式用の帽子) (←高官が使  
用)。

*លំបូង* [lòmpe:ŋ] (cf. *អំបូង*) (名) ランプ  
のほや。

*លំពង់* [lòmpe:wŋ] (名) 芽(←木や枝を伐った  
あとに又生えてきたもの)。

*លំពស់* [lòmpe:wəh] (名) (植) マメモドキ科  
マメモドキ属, *Connarus cochinchinensis*。ま  
たは、マメモドキ科マメモドキ属, *Connarus*  
*semidecandrus* (H)。(←葉を草笛に使う)。

*លំពាន់* [lòmpe:wən] (名) (植) アヤメ科イキ  
シア属, *Ixia sinensis* (H)。

*លំពាស់* [lòmpe:wəh] = *រំពាស់*。(名) 弾力性。  
弾性。たわむしなやかさ。(形) 両側に開いて  
いる(←水牛などの角が)。

※*លំពាស់វិស្សង់ក្របី* 水牛の角が外側に反っ  
た。

*លំពុះ* [lòmpe:wəh] (cf. *ពុះ*) (名) 滝。

*លំពូ* [lòmpe:wəh] (名) (植) (S)。

*លំពើន* [lòmpe:wəh] (動) 避けて隠れる。

*លំពើង* [lòmpe:wəh] (名) ①(ok. lamveñ)。  
ほこ(矛)。②=*ក្រវើង*(俗)。臍臓。

※*លំពើងចំពុះទុំ* ①(投げ槍)。②銃剣。

※*លំពើងជុក* (矛)(←なぎなたのような

形)。

※*លំវែពង្ស*·*វែង* 手投げ槍。

※*លំវែពង្ស*·*ទួន* ①長矛。②銛。

※*លំវែពង្ស*·*ព្រះ*·*រាម* (ツタ)。

※*លំវែពង្ស*·*វែស្ម័ន*·*ក្របី* (水牛の角の形をした矛)。

※*លំវែពង្ស*·*អាវិះ* (病氣)。

※*ខ្លា*·*លំវែពង្ស* 矛兵。

※*ប្រណាលី*·*លំវែពង្ស* 脍管。

※*វែង*·*លំវែពង្ស* ①矛の刃。②(草) マツムシソ

ウ科マツムシソウ属, *Scabiosa*

*cochinchinensis* (H)。

※*មុខ*·*លំវែពង្ស* → *រង*·*មុខ*·*ដាវ*·*មុខ*·*លំវែពង្ស*  
(敵/剣に)面する。立ち向かう。自発的に先頭に立って戦う。

※*មួយ*·*លំវែពង្ស* → *ចាក*·*មួយ*·*លំវែពង្ស* 矛で1突きする。

※*រលាក*·*លំវែពង្ស* = *ជំងឺ* / *រោគ*·*រលាក*·*លំវែពង្ស*。脾臓炎。

※*រស*·*លំវែពង្ស* インシュリン。

*លំពាំង* [lòmpeəŋ] (名) 意志。

※*លំពាំង*·*ចិត្ត* 自分だけの意志。

*លំហ* [lòmho:] (<*ល្អ*) (名) = *រំហ*。広くて何もな場所。広場。空間。

※*លំហ*·*នាង*·*ច្រាល* *លំហ*と*នាង*·*ច្រាល*。

※*លំហ*·*សមុទ្រ* 見渡す限り広い大海。

※*លំហ*·*អាកាស* 天空。

*លំហាច* [lòmha:c] (<*ល្អាច*)。= *លំហាច*·

*ទឹក* = *រំហាច*。(名) (池/湖など) 水が一面に沢山ある所。一面に水浸しになっている所。

(形) 一面に水浸しの(←大雨の後など)。

※*លំហាច*·*ទឹក* = *លំហាច*。

※*ចឹង*·*លំហាច* (水が溢れて一面に水だらけになった湖)。

※*រឹបក*·*លំហាច* 満々と水をたたえる。(洪水などで) 見渡す限り水になる。

*លំហាត់* [lòmhat] (<*ហាត់*) (名) 練習。練習問題。

*លំហុក* [lòmhok] = *រំហុក*。

*លំហូរ* [lòmho:] (<*ហូរ*) (名) ①流れ。②流れること。

※*លំហូរ*·*រក្រាម* (川の) 下流。

*លំហួត* [lòmhu'ot] (名) ①浮き彫り。②削り形溝。

*លំហើយ* [lòmhaai] (<*លើយ*) (動) = *រំហើយ*。①風にあたる。風にあたってリフレッシュする。②(仕事を) 休息する。一服する。③(いやな事を忘れるため) 気晴らしに行く。

※*លំហើយ*·*ខ្លួន* 休息する。 *លំហើយ*·*ខ្លួន*·*នឹង*·*កង្ហារ* 扇風機で涼む。

※*លំហើយ*·*ទុក្ខ* 苦しみを和らげる/癒す。

※*រំខ*·*លំហើយ* = *រដូវ*·*លំហើយ*。風期 (= 風の吹く涼しい季節。11~1月位)。秋。

※*ខ្យល់*·*លំហើយ* 涼しい/気持ち良い風。

※*រដូវ*·*លំហើយ* = *រំខ*·*លំហើយ*。

*លំវែហ* [lòmhae] (<*វែល្អ*) (動) = *រំវែហ*。外に出て/風にあたって休息する。(心を) 鎮める。(避暑地などに行つて) 休む。気晴らしをする。

※*លំវែហ*·*កម្លាំង* (手助けして) 仕事の荷を軽くする。

※*លំវែហ*·*ខ្លួន*·*ក្បាល* 息抜きをする。頭を休め

る。

※**လံာ်ဟဲ**・**စ့ဒ** 休息する。

※**လံာ်ဟဲ**・**တိန္ဒိ** 気晴らしをする。頭を休める。

※**လံာ်ဟဲ**・**တိန္** 気晴らしをする。

※**လံာ်ဟဲ**・**တြေတ**・**တြေတ** ぶらぶらと気晴らしをする。 **ဒိး**・**လံာ်ဟဲ**・**တြေတ**・**တြေတ** ぶらぶら散歩する。

※**လံာ်ဟဲ**・**ဒုက္** 苦しみを癒す/和らげる。

※**ကာ**・**လံာ်ဟဲ** レジャー。息抜き。気晴らし。

※**လဟဲ**・**လံာ်ဟဲ** 休息/休憩する。

※**ဒိး**・**လံာ်ဟဲ** ぶらぶら散歩する。

※**ဒိး**・**လံာ်ဟဲ** → **လံာ်ဟဲ**・**ဒိး**・**လံာ်ဟဲ** 暇つぶしの遊び。

※**တလ**・**လံာ်ဟဲ** 気晴らしの/休息时间。

※**လဟဲ**・**လံာ်ဟဲ** 散歩。

**လံဟော့** [lòmhaok] (エ) → **တလ**・**တဟော့**・**လံဟော့** = **တလ**・**တဟော့**・**လံဟော့**。

**လံမ** [lòm'ə:] (<**လ**>) (動) 美しくする。飾る。(名) ①飾り。裝飾。美しくするもの。②美。

※**တြေ**・**လံမ** 飾りの物。裝飾品。

※**တဟ**・**တြေ**・**လံမ** 裝飾する。

※**တြေ**・**လံမ** 飾る。裝飾する。

※**တဟ**・**လံမ** 飾りの語。

**လံမက** [lòm'ə:] (<**လ**>) (動) 濁らせる。

(名) 濁らせること。 **ဒိး**・**လံမက** 濁らせる。

※**လံမက**・**တိန္** 心を悩ませる。

※**လံမက**・**တလ** ①色をよごす。②人前でふさわしくないことをする/言う。③(比) (ずーっと良い事ばかりしてきたのに、ただの1度だけ悪い事をして全部を駄目にする。せっかくの良

いところをすっかり台なしにする)。九切の功を一簣に欠く。

※**လံမက**・**လေ**・**တိန္**・**ဂိ**・**ဂាយ** きょう(興)をそぐ。

**လံမဒ** [lòm'ə:ŋ] (<**လ**>) (名) 粉末。

※**လံမဒ**・**ကေ**・**လ** 花粉。

※**လံမဒ**・**ယ** ミツバチが集めてきた花粉。

※**လံမဒ**・**တိ** ほこり。

※**လံမဒ**・**တ** 花粉。

**ဒ**・**လံမဒ**・**တ**・**လ** 雄しべ。

※**လံမဒ**・**တ** 煤。

※**လံမဒ**・**လ** (粗擦りをした後に風にとばした細かい粉) (←身体につくとかゆい)。のぎ。

**လံမဒ** [lòm'ə:n] (<**လ**>) (エ) → **လံမဒ**・**လံမဒ**。

**လံမာ** [lòm'a:n] (<**လ**>) (名) 跡(←人の行いも)。手本。

※**လံမာ**・**တ**・**ပိ** 航跡。

※**ဒိး**・**တ**・**လံမာ** 見習う。

**လံမိ** [lòm'ət] (<**လ**>) = **လံမ**。(名) 粉末。(動) ①粉末にする。細かくする。粉碎する。

②(比) 完全に破壊する。めちゃくちゃにする。(エ) → **လံမိ**・**လံမိ**。 **လံမိ**・**တ** 叩きつぶして粉々にする。

**လံမိ**・**တ** 叩きつぶして粉々にする。

**လံမိ**・**တ** 粉末状にする。

※**လံမိ**・**တ**・**တ** センダンの香(の部分)を砕いて粉にする。

※**လံမိ**・**လံမ** ①粉末。②叩きつぶして小さくする/粉末にする。③めちゃくちゃにする。

④細かい。⑤謙遜な。礼儀正しい。

※**တ**・**လံမိ** すりつぶす。

លំអិត・លំអុន [lòm'ət lòm'o:n] (形) ①人付

き合いのよい, ②仲がいい.

លំអុត [lòm'ot] (動) 身をかがめる. 身をかが

めてお辞儀する. (形) 謙遜な. 礼儀正しい.

※លំអុត・ចិត្ត 謙遜する.

※លំអុត・លំអុន = លំអុត・លំធិន.

※លំអុត・លំធិន = លំអុត・លំអុន. ①(身体を)

かがめる. ②謙遜する. (言葉を) 丁寧にする.

身を屈して敬意を表す.

លំអុត [lòm'o:t] (動) ①とても感じのよい.

礼儀正しい. ②やさしい(言葉. 態度).

លំអុន [lòm'o:n] (エ) ①→លំអិត・លំអុន. ②

→លំអុត・លំអុន = លំអុត・លំធិន.

លំអៀង [lòm'i:əŋ] (<ល្អៀង) (動) ①えこ

ひいきする. 肩をもつ. ②傾ける. ③(危険思

想に) 傾く.

※លំអៀង・ចិត្ត えこひいきする.

※លំអៀង・ទៅ~ ①(思想)に傾く. ~の傾

向がある. ②(~側を) ひいきする.

※លំអៀង・សេចក្តី(?).

※ការលំអៀង 偏見. 不公平.

※មិនលំអៀង バランスがとれている. 公平

な.

លំអិត [lòm'ət] = លំអិត.

លំធិន [lòm'aon] (<ធិន) (動) ①(身を)か

がめる. ②(言葉を) 丁寧にする. 謙遜な態度

をとる. ③(魅惑/魅力に) 屈する.

※លំធិន・កាយ 身をかがめる (= お辞儀する).

※លំធិន・ខ្លួន 謙遜する.

※លំធិន・ចិត្ត 謙遜する.

※លំធិន・ទៅ (誘惑に) 屈する.

※លំធិន・វាចា やさしい丁寧な言葉を使う.

※លំអុត・លំធិន = លំអុត・លំអុន. ①(身体を)

かがめる. ②謙遜する. (言葉を) 丁寧にする.

身を屈して敬意を表す.

លាំ [lɔəm] (形) ①ほとんど同じの. 似ている.

②(t. តាំ : lám). 極めていい. ととも優れ

ている. (名) ①笛の舌. ②グループ. (~の)

中. មាត្រា・លាំ・ភ្នា 大体同じサイズ.

※លាំ・១・ភ្នា 似たり寄ったり. 大体同じ.

※លាំ・លើស = លើស・លាំ. 極めていい/す

ぐれている.

※លើស・លាំ = លាំ・លើស.

លាំង [lɛəŋ] (名) (木). (エ) → លាំង・១.

※លាំង・ជ័យ = លាំង・ជ័ជ = អ៊ែញ. (植) ウ

ルシ科ヤマソヤ属, *Buchanania reticulata*

(S).

Δដួង・លាំង・ជ័យ (虫) (← លាំង・ជ័យにつ

く).

※លាំង・ជ័ជ = លាំង・ជ័យ.

※លាំង・សាត (cf. t. តាំងតាក : laŋsà:t)

(植) センダン科ランサ, *Lansium*

*domesticum* (H), តាំងតាក.

លាំង・១ [lɛəŋ lɛəŋ] (副) はっきりと. 眼

前に. 眼前に確かに見た. ភ្នែក・យាន់・ណា

ក៏ដោយ・របស់・ទនៈទៅនឹងមុខលាំង

១ そんな嘘を言ってもちゃんとこの通りじゃ

ないか.

លាំប៉ា [lampa:] = ទ្បាំប៉ា.

លះ [lɛəh] (動) ①(木や竹の) 枝を払う (←

通例上から払ってくる). (木のとげを) とる.

②トリムする. ③捨てる. 放棄/除去する. ④

割く。⑤スーッと切れる。(形)①はっきりした。明瞭な。②強固とした。決心の強い。

※လ်း・ကိလ်း 煩惱をなくす。

※လ်း・စိန္တ 心を決めてもうそれ以上考えないよ  
うにする。

※လ်း・ဝေလ်း 放棄する。

※လ်း・ပမ် (決心して)止める。捨てる。見捨  
てる。あきらめる。放棄する。(～のために～  
を)犠牲にする。လ်း・ပမ်・ပိန္တိ/ပိန္တိ  
權利/国籍を放棄する。

△ပိန္တိလ်း・ပမ် 諦観。寛容。

※လ်း・ပမ်・စိန္တ やめることを決心する。

※လ်း・ပမ်・ဝေလ်း 捨てる。あきらめる。

※လ်း・ပိန္တိ (ပိန္တိ) 枝打ち/枝下ろしをす  
る。

※လ်း・လ်း 捨てて忘れ去る。

※လ်း・လ်း ①(親子/夫婦の)縁を切る。

(女を)捨てる。②以後決して行わない。

လ်း・လ်း・စိ 離婚する。

※လ်း・လ်း・ပိန္တိ・ပမ် 捨ててかえりみない。

※လ်း・လ်း 死ぬ。

※လ်း・ပိန္တိ・ပမ် → ပိန္တိ・ပမ်・ပမ်  
ပိန္တိ・ပမ်・လ်း・ပိန္တိ・ပမ် 清廉な人はた  
とえ牢獄につながれてもその清廉さを失うこと  
はない。

※လ်း・ပိန္တိ・စိ 恥をしる。

※ပိန္တိလ်း = ပိန္တိလ်း・လ်း。明白な。と  
てもはっきりした。明瞭で誤解の恐れが無い。

※ပိန္တိလ်း 断固として。

※လ်း・လ်း ①離婚する。②見捨てる。③もう  
やめる/しない。

※လ်း・လ်း・ပိန္တိ 離婚する。

※လ်း・လ်း・ပိန္တိ 妻を離別する。

လ်း [lah] (エ) (t. လ်း : lá'). → လ်းလ်း.

လ်း [lka'] (形) すすくとよく成長した。

လ်း [lka:m] (形) = ကမ်. ととも脆い。(名)  
(<ကမ်). ကမ်のできた人。

※လ်းလ်း 非常に柔らかい。とても脆い。

လ်း [lka'on] (t. လ်းလ်း : la'ka'on) (名) 劇。  
演劇。芝居。

※လ်းလ်း 悲劇。

※လ်းလ်း 喜劇。

※လ်းလ်း (演劇) (←男だけ。女形が  
いて主にリエムケーを演じる)。

※လ်းလ်း 歌劇。

※လ်းလ်း レビュー。コントと踊り  
のショー。

※လ်းလ်း pantomime 劇。

※လ်းလ်း 三流芝居。

※လ်းလ်း 舞踊劇。

※လ်းလ်း 現代劇。

※လ်းလ်း = လ်းလ်း 影絵芝居。

※လ်းလ်း 劇団。

※လ်းလ်း 芝居道具。

※လ်းလ်း 芝居きちがい。

※လ်းလ်း (劇などの) 背景。

※လ်းလ်း ①登場人物。②俳優。女優。

※လ်းလ်း 大根役者。

※လ်းလ်း 劇の主役。

※လ်းလ်း 台詞。

※လ်းလ်း = လ်းလ်း 。

(語り手が) 劇で物語を語る (←役者は演技だ



けをする)。

※**ເຍັດເລືອນ** → **ເວັດເຍັດເລືອນ** 芝居  
見物狂い。

※**ເງິນເລືອນ** ドラマ。戯曲。

※**ເກນເລືອນ** 劇場。

※**ເລນເລືອນ** ①上演する。②出演する(←  
劇に)。

※**ກິນສຸດເລືອນ** 劇場の幕。

※**ສຸຍະເລືອນ** 劇に出演する。

※**ສັບຸໂຮງເລືອນ** 劇場への入場券。

※**ສາຍເລືອນ** 劇の衣裳をつける。

※**ອຸສເລືອນ** 劇場のボックス席。

**ລຸນ** [lkò:ŋ] (<ຄຸນ) (形) = **ກຸນ**。(エ)  
→ **ລຸນາຍລຸນ**。

**ລຸນາຍ** [lki:ai] (形) 歩く姿がしなやかで美しい  
/エレガントな。

※**ລຸນາຍລຸນ** (ゾウの歩く様子が) 軽快な。

**ລຸ້ກ** [lkuk] (名) ①仲違い。不都合。邪魔。

②場合。(動) 仲たがいする。

※**ລຸ້ກເລືອນ** = **ລຸ້ກເຈັດ**。

※**ລຸ້ກເລືອນເບີ** ~ もし~の場合。

※**ລຸ້ກເຈັດ** ~ = **ລຸ້ກເລືອນເຈັດ** ~。もし~の場  
合は。

※**ລຸ້ກເວັດ**: その時/瞬間。

※**ລຸ້ກຊຸ້ງເຈັດເອີຍາຍ** ~ ~という話を聞いた  
ら。

**ລຸ້ງ** [lkung] (形) ひよる長い。やせた。

**ເລືອນ** [lke:n] (副) 波打って(イネが倒れてい  
る。へビが這う)。

**ລູ** [lɔ̀:] (ok. lño) (名) (植) ゴマ科ゴマ  
属ゴマ, *Sesamum orientale* (S)。

※**ລູກິນ** ゴマ塩。

※**ລູກິນເລືອນ** → **ລູກິນເຍັດເລືອນ** 調味料入  
れ。

※**ລູກິນເລືອນ** ゴマの粒。

※**ລູກິນເລືອນ** (菓子) ゴマ板。

※**ບໍ່ເລືອນ** → **ບໍ່ເລືອນເລືອນ** (鳥)  
**ນັກກະທົດ**。

※**ເລືອນເລືອນ** ゴマ油。

※**ສິນເລືອນ** (殻ばかりで実の入っていないゴマ  
の実)。

**ລຸ້ງ** [lɔ̀:wəŋ] (cf. t. ɯŋ:ŋoŋ) (形) ①愚か  
な。頭の悪い。②無学/無知識の。

※**ລຸ້ງເລືອນ** 無学で愚かな。愚鈍な。完全に無  
知な。

※**ລຸ້ງເຍັດເລືອນ** 西も東も分  
からない愚かな。

※**ລຸ້ງເລືອນເຈັດ** ຸ່ສຸດເຈັດ。 愚か者。

※**ລຸ້ງເລືອນເຈັດ** 大馬鹿者。

※**ລຸ້ງເລືອນເຈັດ** おろかて役立たずの。

※**ລຸ້ງເລືອນ** 全く無学の。

※**ເລືອນເລືອນ** 無知で愚かでだまされやすい。

※**ລຸ້ງເລືອນ** 大変愚かな/無知の。無知無学で  
何も知らぬ。(←「知らぬ」に重点がある)。

※**ເລືອນເລືອນ** = **ເລືອນເລືອນ**。愚かな(←物事を  
考える能力がない)。

※**ເລືອນເລືອນ** → **ເລືອນເລືອນ** 愚か者(=愚  
かな生れの奴)。

**ລຸ້ງ** [lɔ̀:wəŋ] (形) 疲れきった。疲労困憊して  
いる。

**ລຸ້ງ** [lɔ̀:wəŋ] (ok. lañac) (名) 夕方(←6  
時頃)。 **ລຸ້ງເຈັດເຈັດ** 愚か者。

夕方は買物に行こうよ。

※*ល្ងាច*・ណាស់・ហើយ 夕方も遅くなった。

※*ល្ងាច*・ថ្ងៃ → *សុរិយា*・*ល្ងាច*・ថ្ងៃ (曲)。

※*ល្ងាច*・នេះ 今日夕方。 *តោះ*・*ល្ងាច*・*នេះ*・*យើង*・*ទៅ*・*ទិញ*・*អីវ៉ាន់* よし、午後は買物に行こう。

※*ល្ងាច*・យំ → *ព្រឹក*・*សើច*・*ល្ងាច*・*យំ* 薬のあとには苦がある。

※*ក្បាល*・*ល្ងាច* 夕方早く。宵の口。

※*ខ្លះ*・*ល្ងាច* → *បាន*・*ព្រឹក*・*ខ្លះ*・*ល្ងាច* 食うや食わずの。その日暮らしの。

※*ថ្ងៃ*・*ល្ងាច* 夕方(←まだ暗くならない、5～6時頃)。

※*បាយ*・*ល្ងាច* = *បាយ*・*ពេល*・*ល្ងាច*。夕飯。

※*ផ្កាយ*・*ល្ងាច* 宵の明星。

※*ពេល*・*ល្ងាច* 夕方。

※*ព្រឹក*・*ល្ងាច* 朝晩。

※*រក*・*ល្ងាច* → *រក*・*ព្រឹក*・*បាន*・*ស៊ី*・*ព្រឹក*・*រក*・*ល្ងាច*・*បាន*・*ស៊ី*・*ល្ងាច* その日暮らし。

※*វាល*・*ល្ងាច* ①一日中ずっと夕方になるまで。

②→*វាល*・*ព្រឹក*・*វាល*・*ល្ងាច* 終日終夜。

※*វាល*・*ល្ងាច* 夕方になるまでずっと。

※*វិល*・*ល្ងាច* 夕方に帰る。

※*សាច់*・*ល្ងាច* → *សាច់*・*ព្រឹក*・*សាច់*・*ល្ងាច*

年中口やかましく叱る。

※*អាហារ*・*ល្ងាច* 夕飯。

*ល្ងាន់* [lŋəan] = *រង្វាន់*。

*ល្ងិត* [lŋut] (cf. *ងងឹត*) (形) 暗い。

※*ល្ងិត*・*មុខ* 目の前が真暗になる。

※*ល្ងិត*・*ល្ងង់* 大変愚かな/無知の。無知無学で何も知らぬ。(←「知らぬ」に重点がある)。

※*ភ្នែក*・*ល្ងិត* = *ភ្នែក*・*ងងឹត* = *ងងឹត*・*ភ្នែក*。①

盲目の。②目がかすんだ。視力が悪い/の落ちた(←近視。遠視。老齢)。③目の前が真暗になる。

*ល្ងឹ*・*ល្ងើ* [lŋi: lŋè:] (<*ងឹ*・*ងើ*) (形) = *រងឹ*・*រងើ* = *រងឹ*・*រងើ* = *រលួ*・*រលើ*。①とても愚かな。

生まれつき知恵の足りない。何もわからない。

頭の働きの足りない。のろまな。②無知な。③

ショックで頭のおかしくなった。

※*មុខ*・*ល្ងឹ*・*ល្ងើ* ①ぼけっ／ぼさとした顔。

②馬鹿面をした。

*រលួ* [lŋè:] (<*រងឹ*) (形) 愚かな。少し知恵遅れの。(←*ល្ងឹ*・*ល្ងើ*より少し弱い)。

※*ល្ងឹ*・*ល្ងើ* = *រលួ*・*រលើ*。(→見出し語*ល្ងឹ*・*ល្ងើ*)。

※*រលួ*・*រលើ* = *ល្ងឹ*・*ល្ងើ*。

*ល្ងើង* [lŋi:əŋ] (名) (植) オトギリソウ科オハグロノキ属, *Cratoxylon formosum* (S)。

※*ល្ងើង*・*ជុត*・*អាចម៍*・*កូន* = *ល្ងើង*・*អាចម៍*・*កូន*。

※*ល្ងើង*・*ទឹក* = *ល្ងើង*・*ស្បាត* (S)。

※*ល្ងើង*・*ស្បាត* = *ល្ងើង*・*ទឹក*。オトギリソウ科オハグロノキ属, *Cratoxylon polyanthum* (S)。

※*ល្ងើង*・*ស្វាយ* = *ល្ងើង*・*អាចម៍*・*កូន*。

※*ល្ងើង*・*អាចម៍*・*កូន* = *ល្ងើង*・*ជុត*・*អាចម៍*・*កូន* = *ល្ងើង*・*ស្វាយ* = *ល្ងើង*・*អាចម៍*・*មាន់*。

オトギリソウ科オハグロノキ属, *Cratoxylon prunifolium* (S)。

※*ល្ងើង*・*អាចម៍*・*មាន់* = *ល្ងើង*・*អាចម៍*・*កូន* (S)。

လျှော် [lɔ̃əm] = လှော်.

လျှော် [lɔ̃:] (エ) ①→လျှော်လှော်. ②→လျှော်လှော်  
= လှော်လှော်.

လျှော်လှော် [lɔ̃: lɔ̃:ŋ] (形) = လှော်လှော်.  
愚かな (←物事を考える能力がない).

လျှော်လှော် [lɔ̃: lɔ̃:] (<လှော်လှော်). = လှော်.  
လှော် = လှော်လှော်.

လျှောက် [lɔ̃:ʔ] (<လှောက်) (動) (木/板に) 溝  
を掘る. (名) ①溝掘り鉋. 削り鉋. ②(木や  
板に) 掘った溝.

※လှော်လှော် 溝くり鉋.

လျှောက် [lɔ̃:ʔ] (<လှောက်) (名) ①~眠り. ②ひ  
と眠りの時間. ちょっとの間.

ဝမ်းလျှောက် 1眠り. လှော်ဝမ်းလျှောက်  
= လှော်ဝမ်းလျှောက်. ひと眠りする.

※လှော်လှော် こそり狙う. すきを狙って~  
する. 不意をつく. 人の目をかすめてちょっと  
の間~する.

လျှော် [lɔ̃:ŋ] (<လှော်) (動) 試す. ころみ  
る. (冒険を) やってみる. (良いかどうか)  
試す.

※လှော်လှော် 試してみる.

※လှော်လှော် テストパイロット.

※လှော်လှော် 観測気球 (←比喩的に. パロン  
ヂェの翻訳).

※လှော်လှော် ①試論. ②エッセイ.

※လှော်လှော် 試験センター.

※လှော်လှော် ①策略に満ちた. ずるい. ②試  
すための策略. 悪だくみ.

※လှော်လှော် 試しに~する. (自動車や自転  
車を買うまえに) 試し乗りをする. 試用する.

လှော် [lɔ̃] (<လှော်) (名) (焼き入れでき  
る回数) の限度).

※လှော် 駄目になる. 無駄だ.

လှော်လှော် 焼き入れを何回もして駄目  
になった鉄.

လှော်လှော် 何回吐ってもよくなる  
ない人.

※လှော်လှော် 以上吐って  
も無駄だ.

လှော် [lɔ̃p] (名) ①= လှော်. ②=

လှော်. (洪水の後や溝が干上がった後に残  
る土). 沈泥. 堆積土. (လှော်が正しいと  
されているがလှော်もしばしば使用される).

③(川岸, 海岸など) にあって少しずつ大きくなっ  
ていく土地) (cf. 民法654条の規定).

※လှော် 泥.

※လှော် 泥沼にはまる.

※လှော် 堆積土. 沈泥.

※လှော် → လှော် 土地が堆  
積すること.

※လှော် = လှော် = လှော်. (漆に煤を  
混ぜたもの) (←黒板などに塗る).

လှော် [lɔ̃:ʔ] (cf. လှော်) (名) 崖. (エ) ①  
→လှော်. ②→လှော်.

※လှော် = လှော်. (階段状に落ち  
て流れている滝). カスケード.

※လှော် = လှော်.

လှော် [lɔ̃: sa:] (名) 先祖の霊.

လှော် [lɔ̃:p] (エ) →လှော်.

လှော် [lɔ̃:t] (<လှော်) (動) 巡視/パトロー  
ルする. (国境を) 警備する.

※လျှာစု·ရွှေ·សមុទ្រ → នាវា·လျှာစု·

ရွှေ·សមុទ្រ 沿岸警備艇。

※လျှာစု·ដំណាំ 畑の番をする。畑を見回る。

※လျှာစု·ផ្លូវ 巡回する。

※កង·လျှာစု (国境) 警備隊。パトロール隊。

※គយ·လျှာစု ①密輸取り締まりのパトロール  
をする。②密輸取り締まりのためのパトロール  
をする人。

※ជើង·လျှာစု パトロールする。

※ទ័ព·လျှာစု 巡回警備兵。

※នាវា·လျှာစု 巡視船。

※ယာဇ·လျှာစု ①巡回する。巡回して見張る。  
②巡回警備員。

လျှာប់ [lbap] (名) = လျှာပ်。 (洪水の後や溝  
が干上がった後に残る土)。沈泥。堆積土。  
(လျှာប់が正しいとされているがလျှာပ်もしば  
しば使用される)。

※လျှာပ်·မိဉ္ဇ (堆積土で砂が混じってないも  
の) (← 鑄型などを作るのに使う)。

※ကန်·လျှာပ် (沼などの) 底にたまった泥土。

လျှာယ [lba:i] (<လាយ) (形) (砂/白髪  
の) まじった。(名) 混合物。(エ) →  
လျှာပ်·လျှာယ。

※လျှာယ·စွာ့ 砂が混ざっているもの。

ដី·လျှာယ·စွာ့ 砂まじりの土地。砂の混  
じっている土。

※လျှာယ·ဂាវ 混合液。

※လျှာယ·អាចိမ်·စွာ 白髪混じりの。

Δសក់·လျှာယ·អាចိမ်·စွာ = សក់·ស្កូវ·  
လျှာယ·អាចိမ်·စွာ。

Δសក់·ស្កូវ·လျှာယ·អាចိမ်·စွာ = សក់·

လျှာယ·អាចိမ်·စွာ = ស្កូវ·လျှာယ·អាចိမ်·  
စွာ。① (白髪になる前の赤っぽく金色っぽい  
髪)。②ゴマ塩頭。

Δស្កូវ·လျှာယ·អាចိမ်·စွာ = សក់·ស្កូវ·  
လျှာយ·អាចိမ်·စွာ。

※រោ·လျှာយ (ウシ) (← 普通の牛である母  
とរោ·វិទ្ធ である父との混血の牛)。

※ពាក្យ·လျှာយ ①複合語。合成語。②比喩的  
な意味の語。

※សក់·ស្កូវ·လျှာយ = ស្កូវ·လျှာយ。白髪ま  
じりの髪。

※សត្វ·လျှာយ 雑種 (の動物)。

※ស្កូវ·လျှာយ = សក់·ស្កូវ·လျှာយ。白髪ま  
じりの髪。

※ភគ·လျှာយ ①混ざっていない。②単純な。

လျှာស់ [lbah] (<လာស់) (名) 新芽。

※လျှာស់·កံ (進歩などが) ほとんど同じ位  
の。同程度の。

※လျှာស់·ស្មៅ = ស្មៅ·လျှာស់。(生えた  
ばかりの薄いグリーン色の草)。新芽の草。

※វ្រៃ·လျှာស់ 雑木林。

※ស្មៅ·လျှာស់ = လျှာស់·ស្មៅ。

လျှិច [lbəc] (<လိច·?) (名) ①術。②策。  
策略。計略。③装置。仕掛。

※လျှិច·ကလ 策略。

Δទុក·လျှិច·ကလ 策略をほどこす。

※လျှិច·ចៅ·ក្រម ①裁判官が正しい判決がで  
きるための術 (← 17世紀のជ័យវេនស្តា王が  
学者に命じて作らせたもので、មនុស្ស «水  
が少しずつ流れてたまるように。少しずつ話を  
引き出して注意深く事件を分析する」)。



※**សាស្ត្រាវិទ្យា** ①教訓話を書いた**សាស្ត្រា**。

②創作を書いた**សាស្ត្រា**。

※**សំពត់វិទ្យា** ①錦織の布。②(錦織の衣服)

(←男性が用いる)。

**លឿន** [lbae] = **រថ**。

**លឿន** [lbuəŋ] (<**លឿន**) (名) ①スピード。速さ。②スピードを出す力。

※**លឿនភាព** 加速度。加速力。

※**លឿនដំបូង** 脈の速さ。

※**លឿនមធ្យម** 平均スピード。 **លឿនមធ្យមក្នុងមួយម៉ោង៥០គ.ម.** 平均時速50キロ。

※**លឿនលឿន** = **លឿនលឿន**。策略を用いたスピード。

※**លឿនសំឡេង** 音速。

△**លឿនសំឡេង** 音速に近い速度。遷音速の。

※**លឿនអតិបរមា** 最高スピード。

※**លឿនអប្បបរមា** 最低スピード。

※**កម្រិតលឿន** ①速度制限。②速度を制限する。

※**លឿនលឿន** スピードが上がる。

※**លឿន** (自動車の) **アクセル**。

※**នាឡិកាលឿន** 速度計。スピードメーター。

※**លឿនលឿន** スピードを上げる。

※**លឿន** スピードを出す。(車を) とばす。

※**លឿន** スピードをゆるめる/落とす。

※**លឿន** スピードを落とす。

※**លឿន** 速度を増す。

※**លឿន** 最高速度。

※**លឿនលឿន** = **លឿនលឿន**。

※**លឿន** 速度計。

※**លឿន** スピードの割合。

※**លឿន** 全速力で。

**លឿន** [lbaeŋ] (<**លឿន**) (名) ①遊び。ゲーム。(遊びの名は**លឿន**を除いたものを見よ)。

②=**លឿនស៊ីសង** **គ្រាន់តែជាលឿនរបស់គាត់ទេ** その仕事は彼にとっては遊びのようなものだ。 **លឿនលឿនគ្រីកគ្រីក** 賑やかに/楽しく遊ぶ。

※**លឿនក្មេង** 児童。

※**លឿនច្នៃវិទ្យា** 手品。 **លឿនលឿនច្នៃវិទ្យា** 手品をする。

※**លឿនលឿន** 暇つぶしの遊び。

※**លឿនប្រជាប្រិយ** = **លឿនប្រពៃណី**。 伝統/民俗遊戯。

※**លឿនប្រពៃណី** = **លឿនប្រជាប្រិយ**。 伝統/民俗遊戯。

※**លឿនភ្នាល់** = **លឿនស៊ីសង**。

※**លឿនរាំ** ①踊りのある遊び。②遊びと踊り。

※**លឿនលឿន** = **លឿនលឿន**。 策略で遊ぶ(←将棋, チェスなど)。

※**លឿនសកល** 世界的に行われている遊び/ゲーム。

※**លឿនស៊ីសង** = **លឿនភ្នាល់** = **លឿន**。 博打。賭け事。賭博。

※**លឿនហាត់ខ្លួន** 体操競技。

※**លឿនហាត់ប្រាណ** (サッカーのように)

身体の運動になる遊び/ゲーム。

※**ໂລຼ້ງສົນ**・**ສຸກ** 将棋。

※**ໂລຼ້ງສົນ**・**ສຸກຊຸກຕິກ** オリンピック大会。

※**ລຸດ**・**ໂລຼ້ງສົນ** 博打に溺れる(→**ລຸດ**・**ປີ**「3つの悪事に溺れる」)。

※**ເລີ້ນ**・**ໂລຼ້ງສົນ** 博打打ち(←人)。

※**ລຼ້ງ**・**ໂລຼ້ງສົນ** 博打に溺れる。

※**ຄຸ້ງ**・**ໂລຼ້ງສົນ** 賭博台。

※**ຕຸ້ງ**・**ໂລຼ້ງສົນ** 賭け事に溺れる。

※**ກຸ້ງ**・**ໂລຼ້ງສົນ** 一緒に遊ぶ。遊び仲間になる。

※**ເງິນ**・**ໂລຼ້ງສົນ** (古)小説。

※**ເລີ້ນ**・**ໂລຼ້ງສົນ** 博打に夢中になる。

※**ເລີ້ນ**・**ໂລຼ້ງສົນ** 博打を打つ。

※**ເລີ້ນ**・**ໂລຼ້ງສົນ**・**ຄຸ້ງ**・**ຄຸ້ງ** 賑やかに/楽しく遊ぶ。

※**ລຼ້ງ**・**ໂລຼ້ງສົນ** = **ໂລຼ້ງສົນ**・**ລຼ້ງ**。

※**ວັກ**・**ໂລຼ້ງສົນ** 博打に夢中になる。

※**ສາໂຮງ**・**ໂລຼ້ງສົນ** 小説/物語を書いた  
ສາໂຮງ。娯楽本。

※**ສຸກ**・**ໂລຼ້ງສົນ** 博打打ち(←人)。

**ໂລຼ້ງພາຍ** [lbaoi] = **ໂລຼ້ງພາຍ**。(形)数の減った。

(以前は数多くあったが今では)稀な。(動)

(人/物/金が)少しずつ減る/少なくなる。

※**ໂລຼ້ງກະ**・**ໂລຼ້ງພາຍ** = **ໂລຼ້ງກະ**・**ໂລຼ້ງພາຍ**。①人や木の少ない(森。道)。まばらな。ちらほらの。(雨が)ばらばら。②(果物が)あたり年でない。

**ໂລຼ້ງກະ** [lboh] = **ໂລຼ້ງກະ**。

**ໂລຼ້ງ** [lbom] (名)~包み(←何枚も丸く筒に巻いたもの。1枚なら**ໂລຼ້ງຍຸງ**)。

**ໂລຼ້ງ** [lbah] ④(←**ໂລຼ້ງ**) (名)①(貧しい人に)

分け与えること。寄進する/施すこと。②捨てる/放棄すること。③= **ໂລຼ້ງ**。

**ໂລຼ້ງກັກ** [lpeəʔ] = **ໂລຼ້ງກັກ**。

**ໂລຼ້ງໂຕງ**・**ໂລຼ້ງ** [lpeŋ lpew] (形)①ソフトな。②チャーミングな。

**ໂລຼ້ງ** [lpew] (名)(植)ウリ科カボチャ属へ  
ボカボチャ, *Cucurbita pepo* (S)。ウリ科カ  
ボチャ属ニホンカボチャ, *Cucurbita*  
*moschata*, **ພັດທອງ**。ウリ科カボチャ属セイヨ  
ウカボチャ, *Cucurbita maxima* (H)。(エ)  
→**ໂລຼ້ງໂຕງ**・**ໂລຼ້ງ**。

※**ໂລຼ້ງ**・**ກ້າງ**・**ຍັກ** → **ໂລຼ້ງກ້າງ**・**ກ້າງ**・**ເຈ້ຍ**・**ເຈ້ຍ**・**ໂລຼ້ງ**・**ກ້າງ**・**ຍັກ** 女性の方から気があることを暗に仄めかして男側に求婚させる。

※**ໂລຼ້ງ**・**ໂລຼ້ງ**・**ເລີ້ນ** 炒ったカボチャの種子。

※**ໂລຼ້ງ**・**ໂລຼ້ງ** = **ໂລຼ້ງ** (王)。(症状によるハンセン氏病の分類)(←皮膚に白い斑点ができたもの)。

※**ໂລຼ້ງກ້າງ**・**ໂລຼ້ງ** → **ໂລຼ້ງກ້າງ**・**ໂລຼ້ງ** (植物学)ウリ科。

※**ໂລຼ້ງ** (菓子)。

※**ໂລຼ້ງ**・**ໂລຼ້ງ** (魚)。

※**ໂລຼ້ງ**・**ໂລຼ້ງ** (菓子)(←丸のままのカボチャの芯を取り, **ໂລຼ້ງ**を詰めて蒸したものの)。

**ໂລຼ້ງ**・**ໂລຼ້ງ** [lmə̀n lmei] (cf. t. **ໂລຼ້ງ** : lamun lamai) (形)①しなやかな。②しなやかで美しい。

**ໂລຼ້ງ** [lmə̀m] (cf. t. **ໂລຼ້ງ** : laməm 「柔和な」) (形)①充分な。②適当な。~にふさわしい。(衣服が)合う。③中程度の。 **ໂລຼ້ງ**・





※*လတ်·လေသာ* = *လတ်·လှော်*.

※*စွာ·(ဂင်္ဂါ)·လတ်* (植) クワ科バンノキ  
属パラミツ, *Artocarpus integra*, ဣဏ္ဍိဒိယက.

*လုဗ* [lmu'oc] (<*လုဗ*>) (名) ①盗人. ②盗み.  
(形) 盗みを職業にしている.

*လတ်* [lmu'ot] (cf. *လတ်*) (形) ①べたべたくっ  
つく. 粘着性の. ②ねばり強く(働く). ③き  
めが細くなくなめらかになった(←芋などつぶし  
て).

※*လှော်·လတ်* ものすごく甘くて美味しい.

※*လာဗ·လတ်* 肌のきめの細かい.

※*လှော်·လတ်* ①とともけちな. ②小さい粒が沢  
山くっついて固まっている.

*လှော်* [lmò:] (エ) ①→*လှော်·လှော်*. ②→*လှော်*  
*လှော်*.

*လှော်* [lmaə] (名) = *လှော်*. (植) ヤシ科ナツ  
メヤシ属ナツメヤシ, *Phoenix dactylifera*,  
ဗီယက်နမ်.

*လှော်* [lmò:i] (エ) → *လှော်·လှော်*.

*လှော်* [lmò:h] (<*လှော်*>) (ok. lmes) (動)  
違反する. (規則を) 破る. (形) 言うことを  
きかぬ(子). (名) ①犯罪. ②違反事項. 科  
(とが).

※*လှော်·လှော်* 忘恩/恩知らずの.

※*လှော်·လှော်* 法律に違反する.

△*လှော်·လှော်·လှော်* 法律に違反する行い. 科  
(とが).

※*လှော်·လှော်* 違反.

※*လှော်·လှော်·လှော်* 刑事事件.

※*လှော်·လှော်* 違反の罪.

※*လှော်·လှော်* 罪を犯す.

※*လှော်·လှော်* 違反(事項). 犯罪.

※*လှော်·လှော်·လှော်* 現行犯.

※*လှော်·လှော်* 法に違反する.

※*လှော်·လှော်* 犯人.

※*လှော်·လှော်* 乱用する.

*လှော်* [lmu'əŋ] (エ) → *လှော်·လှော်*.

*လှော်* [lmu'əi] (形) ふわふわとやわらかい.  
※*လှော်·လှော်* 力がなくなって身体がくた  
くただ. 力尽きてぐったりとなる.

※*လှော်* ふわふわとやわらかい. ふんわ  
りした.

*လှော်* [lmi'at] = *လှော်*.

*လှော်* [lmèc] = *လှော်*. (名) (カメ) ウミガメ  
科アオウミガメ, *Chelonia mydas*, ဧရာဝတီ.  
*Chelonia virgata*. または *Caouana olivacea*  
(H).

*လှော်·လှော်* [lmèp lmò:] (形) 半ば気の狂っ  
た. 頭の変な.

※*လှော်·လှော်·လှော်·လှော်·လှော်*  
= *လှော်·လှော်·လှော်*. (胎内にいた/生まれ  
れる時に日食や月食があったため, 生まれつき  
の知恵遅れの人) (←これを避けるために, 食  
がある時には妊娠中の女性はキンマの石灰入れ  
を腹の上に乗せ, 食に胎児でなく石灰入れの上  
を通過して行かせる).

*လှော်* [lmèh] (エ) → *လှော်·လှော်*.

*လှော်* [lmèi] (cf. t. လှော်: lamai 「可愛い」)  
(形) しなやかで美しい. 絹のようにしなやか  
な.

※*လှော်* ①やさしい. しとやかで優美な. 柔  
和な. ②しなやかな. やわらかい(布).

※*လှိုင်*・*လှိုင်* ①しなやかな。②しなやかで美しい。

※*လှိုင်*・*လှိုင်* しなやかで美しい。たおやか/魅力的な。

*လှောင်* [lɔ̀:ɔ̃] (<*လှောင်*) (形) 欲張りな。食いしん坊の。(名) 欲張りの人。

※*လှောင်*・*ကမ* 色好みの。

※*လှောင်*・*မိဒ်*・*ဝေဒ်*・*လှိုင်* 適度/満足を知らぬ欲張り。

※*လှောင်*・*လှိုင်* 食いしん坊。 *မိဒ်*・*လှောင်*・*လှိုင်* 粗食に甘んじる。

△*မိဒ်*・*လှောင်*・*လှိုင်* 食いしん坊。

△*မိဒ်*・*လှောင်*・*လှိုင်* がつがつ食う人。食いしん坊。

*လှိုင်* [lɔ̀:ɔ̃] (名) ①=*မိဒ်*。②=*မိဒ်* = *မိဒ်*。(植) カキノキ科カキノキ属ホンコクタン, *Diospyros ehretioides* (S)。

*လှိုင်* [lɔ̀:ɔ̃] = *မိဒ်*。

*လှိုင်* [lɔ̀:ɔ̃] (形) ①未だ大變幼い/小さい。②幼くて元気のよい。(エ) → *လှိုင်*・*လှိုင်*。

※*လှိုင်*・*လှိုင်* びちびちとした(←少女)。

*လှိုင်* [lɔ̀:ɔ̃] (形) しなやかで/ほっそりして美しい。優雅な。

※*လှိုင်*・*လှိုင်* (形/態度の) ほっそりとしてエレガントな。しとやかな。優しい。柔らかい。たおやかな。(←主として女に)。

※*လှိုင်*・*လှိုင်* とてもしなやかな/柔らかい。

*လှိုင်* [lɔ̀:ɔ̃] (形) ①やわらかで美しい(←態度)。優美な。②しなやかな。

※*လှိုင်*・*လှိုင်* しなやかな。

※*လှိုင်*・*လှိုင်* とても優雅な。物腰態度の優し

い/美しい。温和な。慇懃な。柔らかでスムーズな。

*လှိုင်* [lɔ̀:ɔ̃] (ok. *lvā*) (名) (植) クワ科イチジク属, *Ficus hirsuta*? (S)。クワ科イチジク属イチジク, *Ficus carica* (H), *မိဒ်*。クワ科イチジク属, *Ficus glomerata* (H)。

※*လှိုင်*・*လှိုင်* クワ科イチジク属, *Ficus* (S)。

※*လှိုင်*・*ဝေဒ်* ①(鳥) カササギ(?)。②(曲)。

△*မိဒ်*・*လှိုင်*・*ဝေဒ်* 内容のないことをべらべらしゃべるお喋り。

※*လှိုင်*・*မိဒ်* アオイ科フヨウ属マンキンアオイ, *Hibiscus surattensis* (H)。

※*လှိုင်*・*မိဒ်* = *မိဒ်*。クワ科イチジク属, *Ficus glomerata* (H), *မိဒ်*。

※*လှိုင်*・*မိဒ်* (イチジク)。

※*လှိုင်*・*လှိုင်* クワ科イチジク属, *Ficus glomerata* (S)。

※*လှိုင်*・*လှိုင်* イチジクの実。

※*လှိုင်*・*လှိုင်* = *လှိုင်*・*လှိုင်*。(上品) ①陰茎と睾丸。②睾丸。

*လှိုင်*・*လှိုင်* [lɔ̀:ɔ̃] (形) とても優雅な。物腰態度の優しい/美しい。温和な。慇懃な。柔らかでスムーズな。 *လှိုင်*・*လှိုင်*・*လှိုင်* 柔らかく踊る。 *လှိုင်*・*လှိုင်*・*လှိုင်* しなやかな手(←踊りなどで)。

*လှိုင်* [lɔ̀:ɔ̃] (形) ①苦い。②(比) 万策尽きた。もうどうしようもない。

※*လှိုင်*・*မိဒ်* (病気などで) 口が苦い。

※*လှိုင်*・*မိဒ်* → *လှိုင်*・*မိဒ်*・*မိဒ်* めちゃくちゃ難しくくてどうにもできない。

※*လွိမ်·လွှာ·ပိတ်* 死ぬほど苦い。

※*ကြွပ်·လွိမ်* = *ကြွပ်·လွှာ*。(ナス)ナス科ナス属シロスズメナスビ, *Solanum indicum*. など, မဲးလဲင်.

※*ယံ·လွိမ်* 激しく泣く。

*လွိက်·လွက်* [lvuk lv'ò'] (動) しなやかに揺れる (←風などに吹かれて)。

*လွိမ်* [lvuŋ] (形) 何もなくてとても広い/大きい(部屋). *ဘလ·လွိမ်* 広くて何も無い野原. 広野.

※*လွိမ်·လွယ်* = *လွိမ်·လွယ်*.

※*လွိမ်·လွယ်* = *လွိမ်·လွယ်*. 何もなくてとても広い. 広大な.

*လွယ်* [lvui] (エ) → *လွိမ်·လွယ်* = *လွိမ်·လွယ်*.

*လွဲ* [lvè:] (エ) → *လွဲ·လွဲ*.

*လွယ်* [lvè:i] (形) ①とても弱い。(何日も食べないで. 空腹になりきって)とても衰弱した. かすかな(声, 音). 弱々しい. ②疲れの出た. ③無頓着/平気な. ④気を入れない. 投げやりな. 活気のない. たるんでいる. ⑤とても遅い/のろい. (エ) ①→ *လွိမ်·လွယ်*. ②→ *လွဲ·လွဲ*. *လွဲယာယ·လွဲယာယ* 弱々しくしゃべる. *လွဲယာယ·လွဲယာယ* 弱々しくしゃべる. *လွဲယာယ·လွဲယာယ* 弱々しくしゃべる.

※*လွယ်·ကရိမ်* 気乗りのしない. ものうげな.

※*လွယ်·စိတ်* 精神的に参った. 士気を沮喪した.

※*လွယ်·ဘာ* 胃が空っぽ (←1週間位食べていない).

*လွဲ* [lvè:ŋ] (ok. rvyāñ) (名) = *လွဲ*.

(植) アカネ科ミサオノキ属, *Randia*

*tomentosa* (S). クロウメモドキ科クロウメモドキ属, *Rhamnus tinctorius* (H).

*လွဲ* [lvè:] (名) (植) ビワモドキ科ビワモドキ属, *Dillenia pentagyna* (S). (エ) → *လွဲ·လွဲ*.

*လွဲ·လွဲ* [lvè: lvè:] (形) ①考えの浅い. ②注意力の散漫な.

*လွဲ·လွဲ* [lvè:ŋ lvè:i] (cf. t. လဲးလဲး: lawe:ŋ. -) (形) 良いにおいの. 良い音の. 気持ちの良くなるにおい/音のする.

※*လွဲ·လွဲ·လွဲ* いい香りが漂う.

*လွဲ* [lvè:ŋ] (<လွဲ?>) (名) ①(伝統的) 家屋の) 1フロア (←これを更に区切って部屋とする). コンパートメント. ②(都会の長屋式の建物で, 1階が商店で2, 3階はその住居となっている建物の, その1, 2, 3階を含めた1区画分). *လွဲ·လွဲ·လွဲ* 奥のコンパートメントに入って行った. *လွဲ·လွဲ* (中国式の建て方の住居と店舗がいっしょになった) 5軒長屋式の建物.

※*လွဲ·လွဲ* ①=*လွဲ·လွဲ*. ②角度.

※*လွဲ·လွဲ* = *လွဲ·လွဲ*. (黄道を天上十二宮のひとつの宮が占める部分).

※*လွဲ·လွဲ* → *လွဲ·လွဲ* (庭がなく, *လွဲ*しかない家. アパートやマンションの一室も).

※*လွဲ·လွဲ* 部屋を広げる.

※*လွဲ* アパート.

※*လွဲ* (植) クスノキ科クスノキ属, *Cinnamomum loureiri* (S). クスノキ科クス

ノキ属, Cinnamomum aromaticum, Canella alba, Canella winterana (H). ニッケイ (?).

ໄລຍຸດ [lɛ̃:t] (形) ①とても柔らかい. ②とても緩い. たるんだ.

※ໄລຍຸດ・ໄລຍຸດ とてもしなやかな/柔らかい.

※ໄລຍຸດ・ໄລຍຸດ とても柔らかい.

※ໄລຍຸດ・ໄລຍຸດ とても緩い.

ໄລຍ [lɛ̃i] (エ) ①→ໄລຍຸດ・ໄລຍ. ②→ໄລຍຸດ・ໄລຍ.

ໄລຍ [lha:] (形) = ກຸ່ມ = ລຸ່ມ. ①とても広い. 広々とした. ②遮るもの/邪魔になるものがない. ③まばらで隙間のある. ④広く開けた. (草などが) 払ってある.

※ໄລຍ・ໄລຍ = ໄລຍຸດ・ໄລຍ. ①何でも隠さずべらべらしゃべる. ②見渡す限り(水ばかり). 遮るものがない. 広く広がっている.

△ໄລຍໄລຍ・ໄລຍໄລຍ はすっぱな女.

※ໄລຍໄລຍ ①覆う/邪魔になる/遮る物がなくてずうっと見渡すことができて広い. 広々とした. 限界のない(空, 海). ②まばらで隙間のある. ຜູ້ໄລຍໄລຍ ດັດ້າໄລຍໄລຍ.

※ໄລຍໄລຍ → ຜູ້ໄລຍໄລຍ ຜູ້ໄລຍໄລຍ 通り抜けられる道を作る.

※ໄລຍໄລຍ = ໄລຍໄລຍ.

ໄລຍ [lha:] (エ) = ກຸ່ມ. → ໄລຍໄລຍ.

ໄລຍ [lha:] (形) ①若々しい. 若さにみちた. 若(葉, 芽, 人). 新鮮で美味な(野菜). 若くてチャーミングな(女). ②育ち盛りの. すくすく育った. (副) 皆が心をひとつにして(働く).

※ໄລຍໄລຍ 一面に若芽がのびている. 若くて育ち盛りの.

ໄລຍ [lha:c] = ກຸ່ມ. (形) 見渡す限り(水ばかり). (長く泣いて顔中涙) だらけ. とても広く広がった. (動) ぱーっと(水をまいて) 広げる.

※ໄລຍໄລຍ = ໄລຍໄລຍ. ①何でも隠さずべらべらしゃべる. ②見渡す限り(水ばかり). 遮るものがない. 広く広がっている.

△ໄລຍໄລຍ・ໄລຍໄລຍ = ໄລຍໄລຍ.

※ໄລຍໄລຍ = ໄລຍໄລຍ. 一面に散らばった/広がっている.

※ໄລຍໄລຍ = ໄລຍໄລຍ.

※ໄລຍໄລຍ 見渡す限り(水ばかり).

※ໄລຍໄລຍ = ໄລຍໄລຍ.

※ໄລຍໄລຍ 限界/限りのない(水, おしゃべり). あたり一面にある.

※ໄລຍໄລຍ・ໄລຍໄລຍ ດັດ້າໄລຍໄລຍ ດັດ້າໄລຍໄລຍ だらだらと長くいつ終るとも知れない話. 限りのないうわさ.

ໄລຍ [lha:l] = ກຸ່ມ. (名) 広い水の広がり. (形) とても広い. とても広くて/平らで何もなし.

※ໄລຍໄລຍ = ກຸ່ມ. ①頼る所がなくて不安だ. ②(空中/水面を) 浮遊する. ③まばらな. ちらほらの.

※ໄລຍໄລຍ・ໄລຍໄລຍ = ກຸ່ມ. ①頼る所がなくて不安だ. ②(空中/水面を) 浮遊する. ③まばらな. ちらほらの.

ໄລຍ [lha:w] (エ) → ໄລຍໄລຍ.

ໄລຍໄລຍ [lhac lhəŋ] = ກຸ່ມ.

ໄລຍ [lhat] = ກຸ່ມ.

※ໄລຍໄລຍ = ກຸ່ມ.

လှိမ် [lhəm] (<လှိမ်?) (形) 見渡す限り一  
面の。(副) かすかに(見える。話す)。低声  
で(しゃべる)。(←2, 3人が小声で話して  
いる様子。何を言ってるのかわからない)。

※လှိမ်・လှာဇာ = လှာဇာ・လှိမ်。一面に散らばっ  
た/広がっている。

※လှိမ်・လှိမ် 柔らかくて甘い(声)。心が休  
らく(声)。

※လှာဇာ・လှိမ် = လှိမ်・လှာဇာ。

လှိမ် [lhəŋ] (名) = လှိမ်・လှိမ်・လှိမ်。(植) パパ  
イヤ科パパイア属パパイア, *Carica papaya*  
(S) (H), မဲးဂဲးဂဲး。

※လှိမ်・လှိမ် = လှိမ်・လှိမ်。トウダイグサ科ト  
ウゴマ属ヒマ, *Ricinus communis* (S) (H),  
ဂဲးဂဲး。

△လှိမ်・လှိမ်・လှိမ် ヒマシ油。

※လှိမ်・လှိမ် = လှိမ်・လှိမ်。トウダイグサ科トウ  
ゴマ属, *Ricinus sp.* (H)。

※လှိမ်・လှာဇာ 雄のパパイヤの木。

※လှိမ်・လှိမ် = လှိမ်・လှိမ်。

※လှိမ်・လှိမ် = လှိမ်・လှိမ် (S)。

※လှိမ်・လှိမ် = လှိမ်・လှိမ်。アオギリ科シマウラ  
ジロノキ属, *Pterospermum* (S)。

※လှိမ်・လှိမ် = လှိမ်。

※လှိမ်・လှိမ် (食べ物) (←まだ青いパパイヤ  
の千切り)。

※လှိမ်・လှိမ် (食べ物) (←まだ青いパパイヤ  
を千切りにしてトウガラシなどの調味料を入れ  
て叩いてつぶしたもの)。

※လှိမ်・လှိမ် (マンゴー)。

လှိမ် [lhu'ot] (エ) → လှိမ်・လှိမ်。

လှိမ် [lhaei] (形) = လှိမ်。風にあたって  
涼しい。涼しくて気持ちの良い。

※လှိမ်・လှိမ် 静かな安定した気持ちになる。

※လှိမ်・လှိမ် → လှိမ်・လှိမ်・လှိမ်・လှိမ်。

လှိမ် いろいろ心配事がある。興奮している。

※လှိမ်・လှိမ် 良い気分。

※လှိမ်・လှိမ် 軽減する。和らぐ。

လှိမ် [lhi'ə] (エ) = လှိမ်。→ လှိမ်・လှိမ်。

လှိမ် [lhi'əŋ] (エ) (cf. လှိမ်) →

လှိမ်・လှိမ် = လှိမ်・လှိမ်。

လှိမ်・လှိမ် [lhe:c lha:c] (形) 限界/限り  
のない(水。おしゃべり)。あたり一面にある。

လှိမ်・လှိမ် [lhe:l lha:l] (形) = လှိမ်・  
လှိမ်。①頼る所がなくて不安だ。②(空中  
/水面を)浮遊する。③まばらな。ちらほらの。

※လှိမ်・လှိမ်・လှိမ် = လှိမ်・လှိမ်・လှိမ်。  
さびしい。

လှိမ် [lhe:w] (形) ①とても広い。②とても高  
い。

※လှိမ်・လှိမ် ①覆う/邪魔になる/遮る物がな  
くてずうっと見渡すことができて広い。広々と  
した。限界のない(空。海)。②まばらに隙間  
のある。

လှိမ် [lhae] = လှိမ်。(形) のんびり/リラッ  
クスする。(名) リラックス/休息すること。

လှိမ်・လှိမ်・လှိမ် 休む暇もなくて疲れ  
る。

※လှိမ်・လှိမ် 良い気分。

※လှိမ်・လှိမ် ①暇な時間。②休憩時間。

လှိမ် [lhaeŋ] = လှိမ်。

လှိမ် [lhaem] (cf. လှိမ်) (形) 甘い(言

業)。

※**ໄຊ້ຍ・ໄລູຍ** ①甘い(言葉)。甘ったるい(目。言葉)。優しい。とても口がうまい(←「人の相手が上手。愛想がいい」ということで騙すのではない)。②水気があって甘い。

※**ໄລູຍ・ໄລູຍ** 柔らかくて甘い(声)。心が休らく(声)。

**ໄລູ** [lhai] (エ) → **ໄລູຄ໌・ໄລູ** = **ນາຄ໌・ນາຍາ**。

**ໄລູາວ** [lhaol] = **ນາຍາວ**。

**ໄລູາສ** [lhaoh] = **ນາຍາສ**。

**ໄລູ** [l'ə:] (形) ①美しい(←外見も心も美しい。

**ສາຄ໌**は外面のみについて言う。**ໄສ໌・ໄລູ**は可だが**ໄບຣສ・ໄລູ**は不可。**ໄບຣສ・ສາຄ໌**は可)。

②良い(人。心。行い。仕事。健康。食堂。水。

声。歯。耳)。**ຄາຄ໌・ຕິຄ໌・ດາຍສ໌ສູງ・ໄລູ・ໄຍສ໌・ໄຕຍສ໌** 彼は実にいい人だ。**ກາ・ໄລູ・ນບສ໌・ຍຸສ໌・ນາຍາຍ・ໄຕຍສ໌** あれはお前さんが良

いって言ったのじゃなかったかい。**ໄສຸວີ・ຜາສ໌・ຜລຸຍສ໌・ໄລູ・ໄສາ** 米が不作だ。

**ເຍາບລ໌・ໄລູ・ໄຕຍສ໌・ຄໍນິຄ໌・ອາໄກຄ໌** 良い考えだけと裏に悪い考えがある。

※**ໄລູ・ກໍບຸນີ** かわいくてきれいな。

※**ໄລູ・ກາຄ໌** = **ໄລູ・ກິຄ໌**。うん、とても良いさ(←下品。皮肉で言う。本当は全然良くないが「良い良い」と何度も言われてうるさくなって言う)。

※**ໄລູ・ກິຄ໌** = **ໄລູ・ກາຄ໌**。

※**ໄລູ・ອຍຸນີ** きわめていい。

※**ໄລູ・ອາບ໌・ອີຄ໌** 魅惑的な。

※**ໄລູ・ອີໄຕາຍ** (品物が)明るく光って美しい。

※**ໄລູ・ອໍນາຍ** 魅力的な。素晴らしい。

※**ໄລູ・ໄຕຊີນີ** かわいい(子供。靴)。

※**ໄລູ・ໄຕຊີນີ・ເຍັຍ** かわいらしい。

※**ໄລູ・ໄລິຄ໌** 目立って美しい。**ໄສ໌・ໄລູ・ໄລິຄ໌** 美人。

※**ໄລູ・ໄລິຄ໌・ອາຍ** あでやかな。なまめかしく美しい。

※**ໄລູ・ໄລິຍ** すばらしい。

※**ໄລູ・ຜາ** ①おとなしい。②正しい。きちんとした。正直な。

※**ໄລູ・ຜາຍ** = **ໄລູ・ຜາຍ**。~の方が良い/ま

した。**ອາຍ໌・ໄສາຍ໌・ເຍັຍ・ໄຕກ໌・ໄລູ・ຜາຍ໌・ນບ໌・ອັຄ໌** あの娘は写真より実物の方が美人だ。**ໄລູ・ຜາຍ໌・ຜັຍ໌・ໄສຍ໌・ໄຍຍ໌・ສູງ໌・ໄຕຍ໌** お前なんかよりも20倍も良い。

※**ໄລູ・ຜາຍ** 誰よりも美しい。一番きれい。断然良い。

※**ໄລູ・ຜູອ໌・ໄຕຍ໌・ໄສ໌** 精白した米のように美しい。

※**ໄລູ・ໄຕຍ໌・ໄຕກ໌** 善人面をした。見かけだけ良い。

※**ໄລູ・ໄຕກາວ** とても美しい(←人目をひくほど)。素晴らしい(料理)。

※**ໄລູ・ໄຕອຍ** とても美しい。

※**ໄລູ・ໄຕິຍ໌・ໄຕຍ໌** 良くて正しい。**ຜາຍ໌・ໄລາຄ໌ອວີຢາຜັຍ໌・ໄລູ・ໄຕິຍ໌・ໄຕຍ໌** 品行/素行が良い。

※**ໄລູ・ອໍຍ໌・ຄູຍ໌** 見目うるわしい。

※**ໄລູ・ໄຕ** (それで)いいかい。

※**ໄລູ・ບໍນາຍ** 一番きれい。

※**ໄລູ・ບໍໄຕຍ** ①輝くように/みずみずしく美しい。②調和がとれていて美しい(←顔ばかりで

なく着ているものも色の調和がとれている)。  
 ※လှပြိုင်တဲ 美しくて清らかな。洗練された。  
 すばらしい(マナー)。道徳的によい。  
 ※လှသာဇာတ် 一番美しい。  
 ※လှတင့်တေတဲက = လှတင့်တေကိကိ。この上なく素晴らしい。  
 ※လှတင့်တေကိကိ = လှတင့်တေကိကိ。  
 ※လှတိန်ဆူ 素晴らしい(品物)(=価値がある)。優雅な。  
 ※လှပြေားမာတဲက 弁舌の才でうまくいく。  
 ※လှထိလ (目で見て)結構だ。良い/おもしろい(本、映画)。လှပြိုင်တဲကိကိကိလှထိလပြေားမာတဲကိကိ この本はなかなかおもしろい。  
 ※လှမွှာ それもまた良い。  
 ※လှလှ とも美しい(←男が女に言う。それが欲しいというニュアンス)。  
 ※လှလှ 一流の。  
 ※လှလှ ①(性格も含めて)とても良い。とても真面目でやさしくていい(娘)。②とても美しい。③容易な。  
 ※လှလှ ①非の打ち所がなく美しい。②とても注意深い。  
 ※လှလှ 非のうちどころがなく美しい。  
 ※လှလှ 人目を引くほど美しい。  
 ※လှလှ 素晴らしい(行為)。  
 ※လှလှ 実に美しい。  
 ※လှလှ おいしい。  
 ※လှလှ コミカルな。  
 ※လှလှ あでやかに美しい。  
 ※လှလှ 輝かしく美しい。

※လှလှ OK(オーケー)!. いいですよ。結構だ。よかったね。  
 ※လှလှ 堂々として美しい。  
 ※လှလှ ①身体全体が美しい。②欠点なく美しい。  
 ※လှလှ 素晴らしく美しい。  
 ※လှလှ 読んでおもしろい/ためになる。  
 လှပြိုင်တဲကိကိလှလှ この本はおもしろい。  
 ※လှလှ 申し分なく美しい。  
 ※လှလှ 申し分なく美しい。  
 ※လှလှ 比類なく美しい。  
 ※လှလှ 美しいが味わいのない。  
 ※လှလှ 一番良い。  
 ※လှလှ → လှလှလှလှ しい席を予約しておく。  
 ※လှလှ → လှလှလှ 生業がうまくいく/成功する。  
 ※လှလှ 学力が優れている。  
 ※လှလှ → လှလှလှလှ それで良いじゃないか。  
 ※လှလှ → လှလှလှ 評判がいい。  
 ※လှလှ 名声。良い評判。  
 ※လှလှ 頭が良い。  
 ※လှလှ → လှလှလှ 常軌を逸する。  
 ※လှလှ 良い考え。  
 ※လှလှ 幸運にも。  
 ※လှလှ 好都合。幸運。  
 ※လှလှ → လှလှလှ リズムがいい

い。

※ចរណ៍យ៉ាងល្អ → ពេជ្រវែងល្អ មាន  
ចរណ៍យ៉ាងល្អ きれいに磨いてあるダイ  
ヤ。

※ចរិតល្អ → មនស្សៈចរិតល្អ 性質のいい  
人。

※ចរិយាល្អ → កាន់ចរិយាល្អ 行いが正し  
い。

※ចិត្តល្អ = ចិត្តជា. ①親切/善良な。②優  
しい。

※ចិត្តល្អមិនវែងលក្រយូរ 気前のいい人  
が長い間貧乏であったためしはない。

※ចេញចូលល្អ → មានខ្យល់ចេញចូល  
ល្អ 風通しが良い。

※ថែដន្យល្អ 僥倖。

※ចំណីល្អកំទុកវែស្ក 今できる良いこと  
は明日に延ばすな。

※ឆនៈល្អ 好意。善意。

※រោមល្អ → មានរូបរោមល្អ 姿が美し  
い。スタイルが良い。

※ជោគល្អ 幸運。

※ឈ្មោះល្អ → មានឈ្មោះល្អ 評判が良い。

※ត្រជាក់ល្អ 涼しくて気持ちよい。

※ថ្ងៃល្អ 吉日。

※ទម្រង់មុខល្អ → មានទម្រង់មុខល្អ とと  
のった顔をしている。

※ទឹកចិត្តល្អ 温かい心。

※ធ្វើល្អ 親切にする。

※និយាយល្អ ふさわしい言葉を使う。

※បើល្អ → បើល្អទឹកស្ករ 折をみて。  
折がよければ。

※បំណងល្អ 善意(でそうしたのであって、悪  
意ではない)。

※ផលល្អ ①良い結果。②豊作。

※ផលល្អ 吉兆。

※ពេលល្អ 吉時。

※ភ័ព្វល្អ 幸運。

※ភ័ព្វសំណាងល្អ 幸運。

※មធ្យត្តិល្អ → មនស្សៈមធ្យត្តិល្អ きちんと  
した人。

※មានយោទល្អ → កាន់មានយោទល្អ 行儀良  
く振る舞う。行儀/品行が良い。

※មិនល្អ ①→ ចិត្តមិនល្អ ①心の良くない。  
②不親切な。③→ មានប្រហេទមិនល្អ 悪い  
予感がする。

※មិនល្អមិនអាក្រក់ 良くも悪くもない。ま  
あまあだ。

※យកល្អ ~ ~の方がいい。

※យកល្អគួរ ~ ~の方/~した方がいい。

※របស់ល្អ → ឲ្យវៃត្រថៃមិនវែងស្អុយ  
វៃត្ររបស់ល្អវែ 高いものが良いものとは  
限らない。

※រាងល្អ → ភាគីរាងល្អ 彼女はスタイルが  
いい。

※រឹតល្អ ①段々良くなる。②更に良くなる。

※រូបល្អ スタイルが良い。

※លក់ដាច់ល្អ よく売れる。

※លក្ខណៈល្អ よい性格。

※លោកចរិយាធម៌ល្អ 素行が善良である。

※លិតល្អ 詳細緻密な。

※វត្តល្អ 良い行い。

※វាសនាល្អ 幸運。



※*សណ្តាប់ធ្នាប់ល្អ* → *មានសណ្តាប់ធ្នាប់ល្អ*  
きちんと整った。美しい。

※*សន្តិភាពល្អ* → *មានសន្តិភាពល្អ* 治安が  
いい。

※*សុខល្អ* 完全な幸福。

※*សុខភាពល្អ* 健康だ。

※*សំណាងល្អ* 幸運。

※*ស្រីល្អ* 美人。

※*ស្រីល្អសឹកតូច* → *គោល្បឿនសឹកក*  
(*ស្រីល្អសឹកតូច*) 良い牛はよく働くの  
で(くびきが当たる)首がすり減り、良い女は  
尻がすり減る(=知っていることが多いと疲れ  
る)。

※*ស្អាតល្អ* きれいな。美しい。清潔で美しい。

※*រឿងល្អ* ①美しくなる。②粉がよくふくれ  
る。

※*អារម្មណ៍ល្អ* ①機嫌が良い。②気難しくな  
い。気安い。③(運動をしたあと)気分がいい。

※*អំពើល្អ* 良い行い。

※*អំពើល្អមិនដែលសាបសូន្យ* 情けは人  
のためならず。

※*ឱកាសល្អ* 便宜。好機。いいチャンス。

*ល្អ* [l'ɔː] (形) 濁った(水。目。川。心)。  
汚れた(鏡)。(動)濁る。

※*ល្អក់ខ្យល់* とても/泥水のように濁っている。  
*ទឹកល្អក់ខ្យល់* 濁った水。

※*ល្អក់ចិត្ត* 意にかなわぬので腹を立てる。失  
望する。*ធ្វើឲ្យល្អក់ចិត្ត* むかつかせる。

※*ល្អក់ទឹក* → *អស់ទុកកំឡូលានចាប់  
ត្រីកំឡូល្អក់ទឹក* 証拠を残さず上手に  
やれ(←良い意味にも悪い意味にも可)。

※*ល្អក់វែប* ひとく/とても/めちゃくちゃに濁っ  
ている。

※*កករល្អក់* → *ចិត្តកករល្អក់* 憂鬱だ。気が  
晴れない。

※*ចិត្តល្អក់* 混乱している(?)。

※*ទឹកល្អក់* 濁り水。

※*ទឹកល្អក់ខ្យល់* 濁った水。

※*ពណ៌ល្អក់* 艶のない色。

※*វែកល្អក់* ほんやり/ほうっとした目。

*ល្អ* [l'ɔːŋ] (cf. t. នេះឯង : la'ɔːŋ) (名)  
粉末。ほこり。

※*ល្អស្លឹក* ほこり。

※*ល្អស្លឹកព្រះបាទ* ①(副王/僧王へ対し  
ての2人称)。②はい(←副王/僧王への返  
事)。

△*ក្រាមល្អស្លឹកព្រះបាទ* ①私(←王  
へ)。②(王への返事)。はい。

△*ខ្ញុំព្រះអង្គក្រាមល្អស្លឹកព្រះបាទ*  
私(←男が王へ)。

△*ខ្ញុំម្ចាស់ក្រាមល្អស្លឹកព្រះបាទ* 私  
(←女が王へ)。

△*ទូលព្រះបង្គំជាខ្ញុំក្រាមល្អស្លឹក  
ព្រះបាទ* 私(←王へ。ទូលព្រះបង្គំជា  
ខ្ញុំよりもっと謙遜)。

※*ល្អស្លឹកលោកធាតុ* 宇宙塵。

※*ននល្អ* ①美しい(女の人)。②美人(←  
呼び掛け)。

※*ប៉ិនល្អ* ほこりほども。少しも。

*ល្អ* [l'ɔːn] (エ) → *ល្អិតល្អន់*。

*ល្អាត* [l'aːŋ] = *អារាត*。

*ល្អាច* [l'ac] (エ) → *ល្អល្អាច*。

လှာတ [l'a:t] = ရဟာတ.

လှာဒ [l'a:n] (名) 跡 (←物をひっぱったりした). 痕跡.

※ကံ့·ဇျံ·လှာဒ → မှုလ်·ဇုကံ့·ကံ့·ဇျံ·လှာဒ.  
ဇာပံ့·တြိ·ကံ့·ဇျံ·လှာဒ·ဒိကိ 証拠を残さず  
上手にやれ (←良い意味にも悪い意味にも可).

※တံ့·ဇျံ·လှာဒ → ဒိယာယ·တံ့·ဇျံ·လှာဒ 言質  
をとられない/証拠が残らないように慎重に話  
す.

လှိတ [l'a:t] (形) ①小さい. 細かい. ②詳しい.  
③細かなところまで気がつく. ④滑らかな  
(肌). ⑤ソフトで優しい(言葉).

※လှိတ·ဆာ → မှုလ်·လှိတ·ဆာ 微粒子.

※လှိတ·တြိဒ်·လေား → ရဒး·ဇာကံ့·တြိဒ်·  
လေား·လှိတ·တြိဒ်·လေား 客が大勢泊まりに  
来るとその家の出費が多くて破産する.

※လှိတ·ပံဒ် 極めて細かくされた. 粉のように  
細かい.

※လှိတ·ဒံဒ် とても/粉のように細かい.

※လှိတ·လဒ် ほこりのように細かい.

※လှိတ·ဗုဒ် 細かい. လှိဒ်·ဇျံ·လှိတ·ဗုဒ်  
細かく碾く.

※လှိတ·လှ 詳細緻密な.

※လှိတ·လှဒ် ①詳しい. ②とても細かい(砂).  
粉のような. ③(金銭に)細かい.

△ဂာယ·ဗုဒ်·လှိတ·လှဒ် 詳細に述べる.

△ဂာဇာ·လှိတ·လှဒ် = ဂာဇာ·လှိတ. 言葉づかい  
がいい.

※လှိတ·လောဇ ①とても細かい (←同じ大きさ  
で細かいものが沢山. နှစ်より細かい). ②細  
かくなる (←被害を受けたと感ずる).

△တြိ·လှိတ·လောဇ 小魚. 雑魚.

※လှိတ·လှဒ် とても細かい.

※လှိတ·လှဒ် ①(大きいものに混ざって) 小  
さいものが沢山. ②とても細かい (←見えな  
い程. 一見同じ大きさに見える).

※လှိတ·လှဒ်·လှိဒ် → ရဒ်·လှိတ·လှဒ်·လှိဒ် 足  
を細かく速く動かして走る/逃げる.

※လှိတ·လှဒ် とても細かい.

※လှိတ·လှဒ် → လှိဒ်·လှိတ·လှဒ်·လှိတ·  
(လှိကံ့·တြိဇျံကံ့·ကံ့ဗိကံ့·မံလိကံ့·ပံလ.  
ဘာလ) 脚が異常に短く, 歯が小さく, 耳た  
ぶが平たく, 身体を揺すりながら歩く(人)  
(←このような人は頭が良くて賢いが, 少し  
づるくと言うことはあてにならないとされて  
いる).

※လှိဒ်·လှိတ 微粒子.

※လှိ·လှိတ ①非の打ち所がなく美しい. ②と  
も注意深い.

※လှိတ·လှိတ → လှိ·လှိတ·လှိတ = လှိ·  
လှိတ. (働かすぎや殴られて) 全身くま  
なく痛い (←痛くて動けない位). 全身痛くてど  
うにもならぬ.

※လှိတ·လှိဒ် ①詳しい. ②とても細かい(砂).  
粉のような. ③(金銭に)細かい.

※လှိတ·လှိတ 昆虫.

※လှိတ·လှိတ 目のつんだ/細かい(布).

※လှိတ·လှိတ 毛細根.

လှိဒ် [l'a:n] (エ) ①→တြိဇာကံ့·လှိဒ်. ②→  
လှိကံ့·လှိဒ်.

လှိ [l'ai] (名) ①(策). ②(量の単位) (←  
約5リットル) (cf. ကလိာ်>လှိ>ကလိာ်の順

で直径が2分の1になっていく).  $\overset{\text{ニ}}{\text{ニ}} \cdot \text{ニ}$   
 $\overset{\text{ニ}}{\text{ニ}} \cdot \text{ニ}$  2つ.  $\overset{\text{ニ}}{\text{ニ}} \cdot \text{ニ}$   $\overset{\text{ニ}}{\text{ニ}}$   $\overset{\text{ニ}}{\text{ニ}}$  を編  
みかけのまままで止めてある.

※ $\overset{\text{ニ}}{\text{ニ}} \cdot \text{ニ}$  =  $\overset{\text{ニ}}{\text{ニ}} \cdot \text{ニ}$ . 裁縫箱 (←籠).

※ $\overset{\text{ニ}}{\text{ニ}} \cdot \text{ニ}$  ( $\overset{\text{ニ}}{\text{ニ}}$ ) (←小さい. かつてこれに  
飯を盛って食べた).

※ $\overset{\text{ニ}}{\text{ニ}} \cdot \text{ニ}$   $\overset{\text{ニ}}{\text{ニ}}$  の縁を臨時にかがる.

$\overset{\text{ニ}}{\text{ニ}}$  [l'o:k] (形) ①冷たくて気持ちよい. ②甘  
い(言葉. ささやき).

※ $\overset{\text{ニ}}{\text{ニ}} \cdot \text{ニ}$  ①甘い. 優しい(言葉). ②姿形  
の美しい.

$\Delta \overset{\text{ニ}}{\text{ニ}} \cdot \text{ニ} \cdot \overset{\text{ニ}}{\text{ニ}} \cdot \text{ニ}$  猫をかぶる.

$\Delta \overset{\text{ニ}}{\text{ニ}} \cdot \text{ニ} \cdot \overset{\text{ニ}}{\text{ニ}} \cdot \text{ニ}$  甘え声を出してこびる/  
ねだる.

$\Delta \overset{\text{ニ}}{\text{ニ}} \cdot \text{ニ} \cdot \overset{\text{ニ}}{\text{ニ}}$  甘い言葉.

※ $\overset{\text{ニ}}{\text{ニ}} \cdot \text{ニ} \cdot \overset{\text{ニ}}{\text{ニ}}$  ととも仲が良い. いつも意見  
が合う. 大変よく気が合う.

※ $\overset{\text{ニ}}{\text{ニ}} \cdot \text{ニ}$  ①水気があって甘い. (食べ物)  
とても甘い. ②仲がよい. 仲睦まじい. ③甘い  
(言葉. ささやき).

$\overset{\text{ニ}}{\text{ニ}}$  [l'o:t] (名) (鳥).

※ $\overset{\text{ニ}}{\text{ニ}} \cdot \text{ニ}$  =  $\overset{\text{ニ}}{\text{ニ}} \cdot \text{ニ}$ .

※ $\overset{\text{ニ}}{\text{ニ}} \cdot \text{ニ}$  =  $\overset{\text{ニ}}{\text{ニ}} \cdot \text{ニ}$ . ( $\overset{\text{ニ}}{\text{ニ}}$ ).

※ $\overset{\text{ニ}}{\text{ニ}} \cdot \text{ニ}$  ( $\overset{\text{ニ}}{\text{ニ}}$ ).

$\overset{\text{ニ}}{\text{ニ}}$  [l'u:ot] (cf.  $\overset{\text{ニ}}{\text{ニ}}$ ) (形) (糊/飴が)  
べたべたする.

$\overset{\text{ニ}}{\text{ニ}}$  [l'i:əŋ] (< $\overset{\text{ニ}}{\text{ニ}}$ ) (形) ①傾いた  
(物体. 意見). 傾斜した. ②えこひいきする.

不公平/不正な.

※ $\overset{\text{ニ}}{\text{ニ}} \cdot \text{ニ}$  不公平な. えこひいきする.

※ $\overset{\text{ニ}}{\text{ニ}} \cdot \text{ニ}$  傾斜地.

$\overset{\text{ニ}}{\text{ニ}}$  [l'i:əc] (形) =  $\overset{\text{ニ}}{\text{ニ}}$ . ①濡れてべ  
ちゃべちゃな (←汚い感じ). ②嫌な気分にな  
る. (動) 嫌う. 憎む.  $\overset{\text{ニ}}{\text{ニ}} \cdot \text{ニ}$  濡  
れてぐちゃぐちゃしている. (脇の下が汗で)  
びしゃびしゃしている.

※ $\overset{\text{ニ}}{\text{ニ}} \cdot \text{ニ}$  とともべちゃべちゃして汚  
い.

$\overset{\text{ニ}}{\text{ニ}}$  [l'ae] (エ) →  $\overset{\text{ニ}}{\text{ニ}} \cdot \text{ニ}$ .

$\overset{\text{ニ}}{\text{ニ}}$  [l'aoc] (動) ①粉碎する. 細かく刻む.  
②いためつける. (形) ととも細かい. 粉々の.

※ $\overset{\text{ニ}}{\text{ニ}} \cdot \text{ニ}$  (そんなことは) ととも考えら  
れない.

※ $\overset{\text{ニ}}{\text{ニ}} \cdot \text{ニ}$  手で細かくする.

※ $\overset{\text{ニ}}{\text{ニ}} \cdot \text{ニ}$  =  $\overset{\text{ニ}}{\text{ニ}} \cdot \text{ニ}$ . しまっ  
た!. 畜生!. やられた!.

※ $\overset{\text{ニ}}{\text{ニ}} \cdot \text{ニ}$  →  $\overset{\text{ニ}}{\text{ニ}} \cdot \text{ニ}$  =  $\overset{\text{ニ}}{\text{ニ}}$   
 $\overset{\text{ニ}}{\text{ニ}}$ .

※ $\overset{\text{ニ}}{\text{ニ}} \cdot \text{ニ}$  →  $\overset{\text{ニ}}{\text{ニ}} \cdot \text{ニ}$  めちゃ  
くちゃに傷めつける.

※ $\overset{\text{ニ}}{\text{ニ}} \cdot \text{ニ}$  =  $\overset{\text{ニ}}{\text{ニ}} \cdot \text{ニ}$ .

※ $\overset{\text{ニ}}{\text{ニ}} \cdot \text{ニ}$  いろいろ沢山ののしる.

※ $\overset{\text{ニ}}{\text{ニ}} \cdot \text{ニ}$  ( $\overset{\text{ニ}}{\text{ニ}}$ ) (働きすぎや殴られて)  
全身くまなく痛い (←痛くて動けない位). 全  
身痛くてどうにもならぬ.

※ $\overset{\text{ニ}}{\text{ニ}} \cdot \text{ニ}$  激しく/激しく非難する.

※ $\overset{\text{ニ}}{\text{ニ}} \cdot \text{ニ}$  ①とても細かい (←同じ大きさ  
で細かいものが沢山.  $\overset{\text{ニ}}{\text{ニ}}$  より細かい). ②細  
かくなる (←被害を受けたと感ずる).

$\overset{\text{ニ}}{\text{ニ}}$  [l'aon] (エ) →  $\overset{\text{ニ}}{\text{ニ}} \cdot \text{ニ}$ .

$\overset{\text{ニ}}{\text{ニ}}$  [l'aom] (名) (広い物の中にぽつんと  
ある小さな物).